

បច្ចេក ហ្វាយណែន ម.ក

**របាយការណ៍ហិរញ្ញវត្ថុ
និង របាយការណ៍របស់សវនករឯករាជ្យ**

សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025

បច្ចេកទេស ហ្វាយលែន ម.ក

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025

ព័ត៌មានរបស់ក្រុមហ៊ុន

ក្រុមហ៊ុន	:	បច្ចេកទេស ហ្វាយលែន ម.ក	
លេខចុះបញ្ជី	:	00029713	
ការិយាល័យចុះបញ្ជី	:	ផ្ទះលេខ 99, ក្រុមទី 4, ភូមិ រំចេក 5, ឃុំ រតនៈ ក្រុង បាត់ដំបង, ខេត្ត បាត់ដំបង	
ម្ចាស់ភាគហ៊ុន	:	សមាគមភាគហ៊ុនបុគ្គលិក ដែលតំណាងដោយ លោក លី ចាន់ទី លោក មាស ធន អ្នកស្រី ដំរី នី អ្នកស្រី ជា ចាន់ដា លោក រឿន ផល្លី លោក លី ចាន់ទី	
ក្រុមប្រឹក្សាភិបាល	:	លោក សៅ រឿន លោក លី ចាន់ទី លោក ព្រំ ម៉ារី លោក ផេង រក្សា	ប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានក្រុមប្រឹក្សាភិបាល សមាជិក សមាជិក
ធនាគារចម្បងៗ	:	ធនាគារជាតិនៃកម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់	
សវនករ	:	ម៉ូរីសុនកាក់ អិមខេអេអឌីត - អីខោនធីង ឯ.ក	

បច្ចេកទេស ហ្វាយណែន ម.ក

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	1 - 4
របាយការណ៍របស់សវនករឯករាជ្យ	5 - 8
របាយការណ៍ហិរញ្ញវត្ថុ	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	9
របាយការណ៍លទ្ធផលលម្អិត	10
របាយការណ៍បម្រែបម្រួលមូលធន	11
របាយការណ៍លំហូរសាច់ប្រាក់	12
កំណត់សម្គាល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុ	13 - 42



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានកិត្តិយសដាក់ជូនពិនិត្យនូវរបាយការណ៍ប្រចាំឆ្នាំ និង របាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីបានធ្វើសវនកម្មរបស់ក្រុមហ៊ុន **ប័រវ៉ា ហ្វាយនែន ម.ក** (លំដាប់នេះតទៅហៅកាត់ថា “ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន រួមមានការធ្វើប្រតិបត្តិការអាជីវកម្មលើរាល់សកម្មភាពការផ្តល់សេវាឥណទាន និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀតចំពោះអតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនមានការផ្លាស់ប្តូរលក្ខណៈនៃសកម្មភាពចម្បងរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025 ត្រូវបានបង្ហាញក្នុងរបាយការណ៍លទ្ធផលលម្អិត នៅទំព័រទី 10។

ដើមទុនលក្ខន្តិកៈ

ក្រុមហ៊ុនពុំមានការបង្កើនចំនួនភាគហ៊ុន និងដើមទុន នៅក្នុងការិយបរិច្ឆេទនេះទេ។

ទុនបម្រុង និង សំវិធានធន

គណនីទុនបម្រុង និង សំវិធានធននៅក្នុងការិយបរិច្ឆេទនេះពុំមានការផ្លាស់ប្តូរធំដុំជាសារវន្តទេ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីធានាថា បណ្តាទ្រព្យសកម្ម ដែលទំនងជាមិនអាចលក់បាន នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាឱ្យបានស្មើនឹងតម្លៃកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចលក់បានលើទីផ្សារ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវធំដុំណាមួយនោះឡើយ។



ឥណទានជាប់សង្ស័យ និង ពិបាកទារ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យទាក់ទងទៅនឹងការលុបចោលឥណទានពិបាកទារ ឬការធ្វើសំវិធានធនចំពោះឥណទានដែលជាប់សង្ស័យ និងមានការជឿជាក់ថា ឥណទានអាចត្រូវបានគេលុបចោល និងសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឱ្យចំនួននៃបំណុលដែលលុបចោល ឬសំវិធានធនចំពោះបំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនគ្រប់គ្រាន់រហូតដល់កម្រិតទឹកប្រាក់ធំដុំជាសារវន្តណាមួយនោះទេ។

វិធីសាស្ត្រនៃការវាយតម្លៃ

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រ ដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសារវន្តណាមួយនោះទេ។

យថាបំណុល និងបំណុលផ្សេងទៀត

មកដល់ថ្ងៃចេញរបាយការណ៍នេះ គឺពុំមាន ៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងនៅដំណាច់ការិយបរិច្ឆេទសម្រាប់ធានាចំពោះបំណុលរបស់បុគ្គលណាមួយ ឬ
- (ខ) យថាបំណុលណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីដំណាច់ការិយបរិច្ឆេទ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន និងដែលមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល គឺពុំមានយថាបំណុល ឬបំណុលផ្សេងៗទៀត របស់ក្រុមហ៊ុន ត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវទាមទារឱ្យសងក្នុងរយៈពេល 12 ខែ បន្ទាប់ពីថ្ងៃបញ្ចប់បញ្ជីនៃការិយបរិច្ឆេទ ដែលនឹងមានការប៉ះពាល់ ឬអាចនឹងមានការប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់នោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឱ្យមានតួលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានចំនួនមិនត្រឹមត្រូវជាសារវន្តណាមួយនោះឡើយ។



ប្រការមិនធម្មតា

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទ ពុំមានការប៉ះពាល់ធំដុំ ដោយប្រការ ឬកិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានប្រការ កិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និង មិនធម្មតាបានកើតមានឡើងនៅក្នុងចន្លោះពេល រវាងថ្ងៃបិទបញ្ជីនៃការិយបរិច្ឆេទ និងថ្ងៃចេញរបាយការណ៍នេះ ដែលអាចនាំឱ្យប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឆ្នាំដែលបានរាយការណ៍។

ព្រឹត្តិការណ៍ចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍

ពុំមានព្រឹត្តិការណ៍សំខាន់ៗណាមួយកើតឡើងបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ដែលនឹងតម្រូវឱ្យមានការបង្ហាញ ឬ ធ្វើការកែតម្រូវក្រៅពីអ្វីដែលបានបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន ៖

លោក សៅ រឿន	ប្រធានក្រុមប្រឹក្សាភិបាល
លោក លី ចាន់ទី	អនុប្រធានក្រុមប្រឹក្សាភិបាល
លោក ព្រី ម៉ារី	សមាជិក
លោក ផេង រក្សា	សមាជិក

ភាគហ៊ុនកាន់កាប់ដោយអភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន នាដំណាច់ការិយបរិច្ឆេទត្រូវបានបង្ហាញក្នុង កំណត់សម្គាល់លេខ 14 នៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងនិងរហូតដល់ចុងការិយបរិច្ឆេទនេះ ពុំមានការព្រមព្រៀងណាមួយដែលមានក្រុមហ៊ុនចូលរួមជាគូភាគី ក្នុង គោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយក ភាគហ៊ុន ឬលិខិតបំណុលពីសាមីក្រុមហ៊ុនឬពីក្រុមហ៊ុនដទៃទៀតទេ។

ចាប់តាំងពីចុងឆ្នាំហិរញ្ញវត្ថុមុនមក ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួល ឬមាន សិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលត្រូវបានរាប់បញ្ចូលជាប្រាក់កម្រៃសរុប ដែលបានទទួល ឬត្រូវទទួលបានដោយក្រុមប្រឹក្សាភិបាល) តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាង ក្រុមហ៊ុន និងក្រុមប្រឹក្សាភិបាល ឬរវាងក្រុមហ៊ុន និងក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយ ក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុធំជាមួយ ដោយឡែកតែប្រតិបត្តិការដូច មានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។



ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈកិច្ចធ្វើការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុក្នុងការិយបរិច្ឆេទត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025 និងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពចរន្តសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបិទបញ្ជី។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះតម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

- ក) អនុវត្តនូវគោលការណ៍គណនេយ្យសមស្របដែលផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយបន្ទាប់នោះធ្វើការអនុវត្តគោលការណ៍ទាំងនេះជានិច្ចកាល
- ខ) អនុលោមតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មាន តាមគោលការណ៍ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា “CIFRS for SMEs”) ហើយប្រសិនបើការស្វែងរកទិដ្ឋភាពពិតប្រាកដតម្រូវឱ្យប្រើវិធានដទៃទៀតដែលខុសពីវិធានមុនៗ វិធានថ្មីនេះត្រូវបានបង្ហាញ និង ពន្យល់ឱ្យបានច្បាស់លាស់ និង កំណត់បរិមាណនៃការប្រែប្រួលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- គ) ត្រួតពិនិត្យដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យ ឱ្យបានត្រឹមត្រូវ និង ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- ឃ) វាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង
- ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព លើរាល់ការសម្រេចចិត្ត និងចាត់វិធានការដែលមានសារៈសំខាន់ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថា ក្រុមហ៊ុនបានអនុវត្តនូវរាល់តម្រូវការដូចមានចែងខាងលើ។

សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាភិបាល

យើងខ្ញុំជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន **ប័រវ៉ា ហ្វាយណែន ម.ក** សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលមានភ្ជាប់ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025 និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ក្នុងការិយបរិច្ឆេទបានបិទបញ្ជីខាងលើដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និង



ប្រកាសដោយក្រុមប្រឹក្សាភិបាលដោយ ៖

លោក មាស ធន

នាយកប្រតិបត្តិ

ថ្ងៃទី 28 ខែ មេសា ឆ្នាំ 2026

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បឋម ហ្វាយនែន ម.ក

មតិរបស់សវនករឯករាជ្យ

យើងខ្ញុំបានធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់របស់ **បឋម ហ្វាយនែន ម.ក** (តទៅនេះហៅកាត់ថា “ក្រុមហ៊ុន”) ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025 ព្រមទាំង របាយការណ៍លទ្ធផលលម្អិត របាយការណ៍បម្រែបម្រួលមូលធន ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ ការិយបរិច្ឆេទចប់ខាងលើ និង កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដោយមានគោលការណ៍គណនេយ្យ សំខាន់ៗ។

យើងខ្ញុំមានមតិថា របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់នេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុន នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025 និង លទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់នាថ្ងៃខាងលើ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់ សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា “CIFRS for SMEs”)។

មូលដ្ឋានលើមតិរបស់សវនករឯករាជ្យ

យើងខ្ញុំបានធ្វើសវនកម្មគណនេយ្យ ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការ ទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកនៃ **ការទទួលខុសត្រូវរបស់សវនករសម្រាប់សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ** នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យ ភាពពីក្រុមហ៊ុន ដោយអនុលោមតាមក្រមសីលធម៌សម្រាប់គណនេយ្យករអាជីព របស់ក្រុមប្រឹក្សាស្តង់ដារក្រមសីល ធម៌អន្តរជាតិសម្រាប់គណនេយ្យករ (“IESBA Code”) និងលក្ខខណ្ឌតម្រូវវិជ្ជាជីវៈ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវផ្សេង ទៀតរបស់យើងខ្ញុំនៅក្នុងវិជ្ជាជីវៈស្របតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំ បានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុសមផល ដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងទៀត

ថ្នាក់ដឹកនាំអ្នកទទួលខុសត្រូវចំពោះព័ត៌មានផ្សេងទៀត។ ព័ត៌មានផ្សេងទៀត រួមបញ្ចូល របាយការណ៍របស់ ក្រុមប្រឹក្សាភិបាល ដូចមានចែងនៅទំព័រទី 1 ដល់ទី 4 ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍ សវនករទេ។

មតិរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់លើព័ត៌មានផ្សេងទៀតទេ ហើយយើងខ្ញុំមិនបង្ហាញពី ការសន្និដ្ឋានលើការធានាណាមួយឡើយ។

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បឋម ហ្វាយនែន ម.ក (ភីអិចស៊ីអេស)

ព័ត៌មានផ្សេងទៀត (ភីអិចស៊ីអេស)

ទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវបានព័ត៌មានផ្សេងទៀត ហើយធ្វើការពិចារណាថាព័ត៌មានផ្សេងទៀត មានលក្ខណៈមិនសមស្របជាសាវ័ន្ត ជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងខ្ញុំ ដែលទទួលបាននៅក្នុងការធ្វើសវនកម្ម ឬបើមិនដូច្នោះទេថាតើវាទំនងជាមាននូវកំហុស ឆ្គងជាសាវ័ន្ត។ ប្រសិនបើផ្អែកលើការងារដែលយើងខ្ញុំបានអនុវត្ត យើងខ្ញុំសន្និដ្ឋានថាមានព័ត៌មានខុសឆ្គងជាសាវ័ន្ត នៃព័ត៌មានផ្សេងទៀតនេះ យើងខ្ញុំត្រូវរាយការណ៍អំពីការណ៍នេះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍នោះទេ។

ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ច លើរបាយការណ៍ហិរញ្ញវត្ថុ

ថ្នាក់ដឹកនាំជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និង ការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយ អនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម និងជា អ្នកទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយដែលចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលគ្មាន កំហុសឆ្គងជាសាវ័ន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬ ការភាន់ច្រឡំ)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំទទួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ដើម្បី បន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម បង្ហាញតាមការពាក់ព័ន្ធនូវការណ៍ដែលទាក់ទងទៅនឹងនិរន្តរភាពនៃដំណើរ ការអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មគណនេយ្យ លើកលែងតែថ្នាក់ដឹកនាំមានបំណងជម្រះ បញ្ជីក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការអាជីវកម្ម ឬមិនមានជម្រើសណាផ្សេងពីនេះ ។

ថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានការធានាដោយសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល ពុំ មានកំហុសឆ្គងជាសាវ័ន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ) និងដើម្បីចេញរបាយការណ៍ សវនកម្ម ដែលរួមបញ្ចូលទាំងមតិយោបល់របស់យើងខ្ញុំ។ ការធានាដោយសមហេតុផល គឺជាការធានាដែល មានកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាមួយដែលថា សវនកម្មធ្វើឡើងស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃ កម្ពុជា តែងតែរកឃើញកំហុសឆ្គងជាសាវ័ន្តណាមួយនៅពេលដែលវាកើតឡើងឡើយ។ កំហុសឆ្គងអាចកើត ឡើងពីការបន្លំ ឬភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសាវ័ន្ត ប្រសិនបើកំហុសឆ្គងមួយ ឬកំហុសឆ្គងជាមួយ ពួកវា អាចនឹងត្រូវបានគេរំពឹងដោយសមរម្យថានឹងមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ ផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃសវនកម្មស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំធ្វើការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាមធ្យធាតុនិយមវិជ្ជាជីវៈ នៅក្នុងការធ្វើសវនកម្ម។ យើងខ្ញុំ ៖

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បឋម ហ្វាយនែន ម.ក (ភីអិលស៊ីអិល)

ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ (ភីអិលស៊ីអិល)

- ក) ធ្វើការកំណត់អត្តសញ្ញាណនិងវាយតម្លៃហានិភ័យ នៃភាពមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ មិនថាដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ និងធ្វើការរៀបចំនិងអនុវត្តនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់មតិរបស់យើងខ្ញុំ។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងសំខាន់ៗដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាងកំហុស នៃការភាន់ច្រឡំដោយសារកំហុសឆ្គងនៃការក្លែងបន្លំអាចពាក់ព័ន្ធ នឹងការយុបយិតការក្លែងបន្លំ ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការមិនធ្វើតាមការត្រួតពិនិត្យផ្ទៃក្នុង។
- ខ) ទទួលបានការយល់ដឹងអំពីការត្រួតពិនិត្យផ្ទៃក្នុងទាក់ទង នឹងសវនកម្មដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណង នៃការបញ្ចេញមតិលើ ប្រសិទ្ធភាព នៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- គ) ធ្វើការវាយតម្លៃភាពត្រឹមត្រូវនៃគោលនយោបាយគណនេយ្យដែលបានប្រើ និងភាពសមហេតុផលនៃការប៉ាន់ប្រមាណគណនេយ្យ ប្រសិនបើមាន និងការបង្ហាញពាក់ព័ន្ធដែលធ្វើឡើងដោយថ្នាក់ដឹកនាំ។
- ឃ) ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគ្រឹះនិរន្តរភាពអាជីវកម្ម នៃការចុះបញ្ជីគណនេយ្យរបស់ថ្នាក់ដឹកនាំ ដោយផ្អែកលើភស្តុតាងសវនកម្មដែលបានទទួល ថាភាពមិនប្រាកដប្រជាទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចបង្កឱ្យមានការសង្ស័យយ៉ាងធ្ងន់ធ្ងរលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនប្រាកដប្រជា តម្រូវឱ្យយើងខ្ញុំទាញការចាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ចំពោះការបង្ហាញព័ត៌មានដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញបែបនេះមិនគ្រប់គ្រាន់ ធ្វើការកែប្រែមតិរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកលើភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនផ្អាកប្រតិបត្តិការអាជីវកម្ម។
- ង) ធ្វើការវាយតម្លៃ ការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មាន និងថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញប្រតិបត្តិការ និងព្រឹត្តិការណ៍សំខាន់ៗ ក្នុងលក្ខណៈដែលសម្រេចបាននូវការបង្ហាញដោយសមស្រប ។

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បឋម ហ្វាយនែន ម.ក (ភីអិលអិលអិល)

យើងខ្ញុំធ្វើការទំនាក់ទំនងជាមួយថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចរបស់ក្រុមហ៊ុន ពាក់ព័ន្ធទៅនឹងវិសាលភាព និងពេលវេលាធ្វើសវនកម្មដែលបានគ្រោងទុក និងកំហុសឆ្គងសំខាន់ៗដែលរកឃើញ ដោយរួមមានកង្វះខាតសំខាន់ៗ នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំកំណត់បានក្នុងអំឡុងពេលធ្វើសវនកម្ម។

ក្នុងនាមម៉ូរីសុនកាក់ អិមខេអេ

ម៉ូរីសុនកាក់ អិមខេអេ

ក្រុមហ៊ុនគណនេយ្យជំនាញ និង សវនកម្មឯករាជ្យ


តាន់ អ៊ុនីង
 ដៃគូសវនករ



ថ្ងៃទី 28 ខែ មេសា ឆ្នាំ 2026

បច្ចេកទេស ហិរញ្ញវត្ថុ

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

ប្រភេទសកម្មភាព	កំណត់ សម្គាល់	2025		2024	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	4	96,252	23,985	115,883	28,791
សមតុល្យជាមួយធនាគារជាតិ					
នៃកម្ពុជា	5	487,320	121,435	487,400	121,093
សមតុល្យជាមួយធនាគារផ្សេងទៀត	6	1,631,799	406,628	1,867,927	464,081
ឥណទានចំពោះអតិថិជន	7	26,505,637	6,604,943	26,307,952	6,536,137
ទ្រព្យ និងបរិក្ខារ	8	1,040,032	259,166	1,047,916	260,352
ទ្រព្យសកម្មផ្សេងទៀត	9	43,838	10,924	83,600	20,770
ទ្រព្យសកម្មពន្ធពន្យារ	21(គ)	39,949	9,955	93,589	23,252
សរុបទ្រព្យសកម្ម		29,844,827	7,437,036	30,004,267	7,454,476
បំណុល និង មូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	10	495,815	123,552	908,153	225,628
បំណុលផ្សេងៗ	11	915,462	228,124	878,425	218,242
កម្ចី	12	8,167,431	2,035,243	8,098,197	2,011,974
បំណុលពន្ធបន្ត	21(ខ)	5,830	1,453	3,912	972
សរុបបំណុល		9,584,538	2,388,372	9,888,687	2,456,816
មូលធន និងទុនបម្រុង					
ដើមទុនគម្រោង SEAD	13	949,821	237,455	949,821	237,455
ដើមទុន	14	9,741,600	2,435,400	9,741,600	2,435,400
ទុនបម្រុងតាមបទប្បញ្ញត្តិ	15	1,337,024	333,173	1,323,854	328,908
លទ្ធផលបង្ក		8,231,844	2,050,942	8,100,305	2,018,147
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(8,306)	-	(22,250)
សរុបមូលធន និងទុនបម្រុង		20,260,289	5,048,664	20,115,580	4,997,660
សរុបបំណុល និង មូលធន		29,844,827	7,437,036	30,004,267	7,454,476



លោក មាស ធន

នាយកប្រតិបត្តិ

ថ្ងៃទី 28 ខែ មេសា ឆ្នាំ 2026

កំណត់សម្គាល់ភ្ជាប់ ត្រូវបានជាមួយរបាយការណ៍នេះ។

បច្ចេកទេស ហ្វាយណែន ម.ក

របាយការណ៍លទ្ធផលសកម្មភាព

សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025

	កំណត់ សម្គាល់	2025		2024	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលពីការប្រាក់	16	4,825,636	1,203,100	4,618,460	1,134,478
ចំណាយលើការប្រាក់	17	(479,092)	(119,445)	(386,690)	(94,986)
ចំណូលពីការប្រាក់សុទ្ធ		4,346,544	1,083,655	4,231,770	1,039,492
ចំណូលពីប្រតិបត្តិការផ្សេងៗ	18	788,064	196,476	170,022	41,764
សោហ៊ុយបុគ្គលិក	19	(3,254,403)	(811,369)	(3,156,360)	(775,328)
រំលស់លើទ្រព្យ និងបរិក្ខារ		(55,050)	(13,725)	(84,934)	(20,863)
ចំណាយលើប្រតិបត្តិការផ្សេងៗ	20	(1,137,671)	(283,638)	(936,537)	(230,051)
លទ្ធផលពីប្រតិបត្តិការ		687,484	171,399	223,961	55,014
សំវិធានធនសម្រាប់ទ្រព្យហិរញ្ញវត្ថុ	7	(441,865)	(110,163)	(315,216)	(77,430)
ចំណេញ/(ខាត)មុនបង់ពន្ធ		245,619	61,236	(91,255)	(22,416)
ពន្ធលើប្រាក់ចំណេញ	21 (ក)	(100,910)	(25,158)	(72,763)	(17,873)
ចំណេញ/(ខាត)ក្នុងការិយបរិច្ឆេទ		144,709	36,078	(164,018)	(40,289)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	13,944	-	69,082
លទ្ធផលសកម្មភាពសុទ្ធ		144,709	50,022	(164,018)	28,793

អនុលោមតាមការបញ្ជាក់ និងចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



លោក មាស ឆន

នាយកប្រតិបត្តិ

ថ្ងៃទី 28 ខែ មេសា ឆ្នាំ 2026

កំណត់សម្គាល់ភ្ជាប់ ត្រូវបានជាមួយរបាយការណ៍នេះ។

បឋម ហិរញ្ញបត្រ ម.ក

**របាយការណ៍បង្រួបបង្រួមមូលធន
សម្រាប់ការិយាល័យប្រតិបត្តិ 31 ខែ ធ្នូ ឆ្នាំ 2025**

	ដើមទុនគម្រោង SEAD				ដើមទុន				ទុនប្រុងតាមបទប្បញ្ញត្តិ				លទ្ធផលបង្ក				លម្អៀងពីការប្តូររូបិយប័ណ្ណ			
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី 1 មករា ឆ្នាំ 2024	949,821	237,455	9,741,600	2,435,400	885,565	216,786	8,702,612	2,166,097	(91,332)	20,279,598	4,964,406	(40,289)	(164,018)	(40,289)	(164,018)	(40,289)	(164,018)	(40,289)	(164,018)	(40,289)
លទ្ធផលនៃការិយបរិច្ឆេទ	-	-	-	-	-	-	-	-	-	-	-	-	-	-	-	-	-	-	-	-
ប្រែប្រួលទុនប្រុងតាមបទប្បញ្ញត្តិ	-	-	-	-	438,289	107,661	(438,289)	(107,661)	-	-	-	-	-	-	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	4,461	-	-	-	-	-	-	-	-	-	-	-	-	-	-
សមតុល្យនៅថ្ងៃទី 31 ធ្នូ ឆ្នាំ 2024	949,821	237,455	9,741,600	2,435,400	1,323,854	328,908	8,100,305	2,018,147	(22,250)	20,115,580	4,997,660	(40,289)	(164,018)	(40,289)	(164,018)	(40,289)	(164,018)	(40,289)	(164,018)	(40,289)
សមតុល្យនៅថ្ងៃទី 1 មករា ឆ្នាំ 2025	949,821	237,455	9,741,600	2,435,400	1,323,854	328,908	8,100,305	2,018,147	(22,250)	20,115,580	4,997,660	(40,289)	(164,018)	(40,289)	(164,018)	(40,289)	(164,018)	(40,289)	(164,018)	(40,289)
លទ្ធផលនៃការិយបរិច្ឆេទ	-	-	-	-	-	-	-	-	-	-	-	-	-	-	-	-	-	-	-	-
ប្រែប្រួលទុនប្រុងតាមបទប្បញ្ញត្តិ	-	-	-	-	13,170	3,283	(13,170)	(3,283)	-	-	-	-	-	-	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	982	-	-	-	-	-	-	-	-	-	-	-	-	-	-
សមតុល្យនៅថ្ងៃទី 31 ធ្នូ ឆ្នាំ 2025	949,821	237,455	9,741,600	2,435,400	1,337,024	333,173	8,231,844	2,050,942	(8,306)	20,260,289	5,048,664	(40,289)	(164,018)	(40,289)	(164,018)	(40,289)	(164,018)	(40,289)	(164,018)	(40,289)

កំណត់សម្គាល់ភ្ជាប់ ត្រូវបានជាមួយរបាយការណ៍នេះ។

មតិ ឆ្លើយតបលើ ប.ក

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025

	2025		2024	
	ពាន់រៀល ដុល្លារអាមេរិក		ពាន់រៀល ដុល្លារអាមេរិក	
ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញ/(ខាត)ក្នុងការិយបរិច្ឆេទ	144,709	36,078	(164,018)	(40,289)
និយ័តកម្ម ៖				
ចំណាយបង់ពន្ធ	100,910	25,158	72,763	17,873
រំលស់លើទ្រព្យ និងបរិក្ខារ	55,050	13,725	84,934	20,863
សំវិធានធនសម្រាប់ទ្រព្យហិរញ្ញវត្ថុ	441,865	110,163	315,216	77,430
ការលុបចោលទ្រព្យ និងបរិក្ខារ	-	-	10,925	2,683
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល	742,534	185,124	319,820	78,560
បម្រែបម្រួលក្នុងទ្រព្យសកម្ម និងអសកម្មប្រតិបត្តិការ ៖				
ឥណទានចំពោះអតិថិជន	(639,550)	(159,449)	(1,313,508)	(322,650)
ទ្រព្យសកម្មផ្សេងៗ	39,762	9,913	(15,789)	(3,878)
ប្រាក់បញ្ញើរបស់អតិថិជន	(412,338)	(102,802)	(198,936)	(48,867)
បំណុលផ្សេងៗ	37,036	9,234	(22,603)	(5,552)
សាច់ប្រាក់បានពីក្នុងប្រតិបត្តិការ	(232,556)	(57,980)	(1,231,016)	(302,387)
ប្រាក់អតីតភាពដែលបានបង់	(12,502)	(3,117)	(4,246)	(1,043)
ចំណាយបង់ពន្ធ (កំណត់សម្គាល់ 21)	(45,353)	(11,307)	(45,250)	(11,115)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	(290,411)	(72,404)	(1,280,512)	(314,545)
ចរន្តសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ	(34,662)	(8,642)	(11,836)	(2,907)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	(34,662)	(8,642)	(11,836)	(2,907)
ចរន្តសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ				
សាច់ប្រាក់ទទួលបានពីកម្ចី (កំណត់សម្គាល់ 12)	3,771,830	940,371	5,736,893	1,409,210
សាច់ប្រាក់ទូទាត់ការសងកម្ចី (កំណត់សម្គាល់ 12)	(3,702,596)	(923,110)	(4,079,928)	(1,002,193)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញវត្ថុ	69,234	17,261	1,656,965	407,017
បំរែបំរួលសាច់ប្រាក់ និងសាច់ប្រាក់សមមូល	(255,839)	(63,785)	364,616	89,565
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ	1,984,130	492,951	1,619,514	396,454
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	1,507	-	6,932
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ (កំណត់សម្គាល់ 22)	1,728,291	430,673	1,984,130	492,951

កំណត់សម្គាល់ភ្ជាប់ ត្រូវបានជាមួយរបាយការណ៍នេះ។

បច្ចេកទេស ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

1. ព័ត៌មានរបស់អង្គភាព

គ្រឹះស្ថានឥណទានជនបទ **បច្ចេកទេស ហ្វាយនែន ម.ក** (ហៅកាត់ថា "ក្រុមហ៊ុន") បានចុះបញ្ជីពាណិជ្ជកម្មជា "ក្រុមហ៊ុន" មហាជនទទួលខុសត្រូវមកម្រិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ 00029713 ចុះថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2017 ជាមួយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2017 ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណពីធនាគារជាតិកម្ពុជា (ហៅកាត់ថា "ធនាគារកណ្តាល") ដើម្បីធ្វើប្រតិបត្តិការ ជាប្រតិបត្តិករឥណទានជនបទ។

ក្រុមហ៊ុនត្រូវបានគេស្គាល់ថាជាសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចខ្នាតតូច ("SEAD" ឬ "គម្រោង") ដែលដំណើរការតាមរយៈអង្គការយើងអន្តរជាតិ ("CARE INTERNATIONAL") ។ គម្រោងសន្សំគឺជាផ្នែកមួយនៃគម្រោងរបស់អង្គការយើងអន្តរជាតិក្នុងខេត្តបាត់ដំបង។

គម្រោងនេះត្រូវបង្កើតឡើងនៅឆ្នាំ 1998 ក្នុងគោលបំណងដើម្បីលើកកម្ពស់សុវត្ថិភាពសេដ្ឋកិច្ចរបស់គ្រួសារដែលមានប្រាក់ចំណូលទាបតាមរយៈការប្រមូលផ្តុំប្រាក់សន្សំរបស់សមាជិក។ គម្រោងនេះត្រូវបានអនុវត្តតាមរយៈក្រុមហ៊ុនឥណទានជនបទតាមសហគមន៍សន្សំប្រាក់នៅថ្នាក់សហគមន៍។

នៅថ្ងៃទី 5 កញ្ញា ឆ្នាំ 2002 SEAD ត្រូវបានចុះបញ្ជីជាសហគមន៍ក្រៅរដ្ឋាភិបាលឈ្មោះថា សហព័ន្ធ សន្សំប្រាក់ និងឥណទានកម្ពុជា "Cambodia Saving and Credit Federation" (CSCF)។ បន្ទាប់មកនៅថ្ងៃទី 1 ខែតុលា ឆ្នាំ 2002 សហព័ន្ធសន្សំប្រាក់ និងឥណទានកម្ពុជា (CSCF) បានស្នើសុំទៅក្រសួងមហាផ្ទៃដោយប្តូរឈ្មោះរបស់ខ្លួនទៅជាសមាគមន៍សហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនគឺផ្តល់សេវាហិរញ្ញវត្ថុទៅដល់គ្រួសារដែលមានប្រាក់ចំណូលទាប និងសេវាផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុដែលមានចែង ក្នុងវិសាលភាពរបស់អាជ្ញាបណ្ណប្រតិបត្តិការឥណទានជនបទក្នុងព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025 ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន 103 នាក់ (ឆ្នាំ 2024 មានចំនួន 104 នាក់)។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានអនុញ្ញាតឱ្យចេញផ្សព្វផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី 28 ខែ មេសា ឆ្នាំ 2026។

2. គោលការណ៍គណនេយ្យសំខាន់ៗ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំដោយប្រើប្រាស់គោលការណ៍ គណនេយ្យសំខាន់ៗ ព្រមទាំងមូលដ្ឋានវាស់វែង ដូចបានរៀបរាប់ដូចខាងក្រោម។ គោលការណ៍ទាំងនេះ ត្រូវបានគេអនុវត្តដូចៗគ្នាចំពោះគ្រប់ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញលើកលែងតែមានលក្ខខណ្ឌតម្រូវណាមួយចែងផ្ទុយពីនេះ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទីព័រមុន)

2.1 មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ ត្រូវបានរៀបចំដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម (“CIFRS for SMEs”) ដោយផ្អែកទាំងស្រុងទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំនៅក្រោមសម្មតិកម្មតម្លៃដើមប្រវត្តិសាស្ត្រលើកលែងតែមានការបង្ហាញផ្សេងពីនេះ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ និងការសន្មត ដែលមានផលប៉ះពាល់ដល់ចំនួនទ្រព្យសកម្ម និងបំណុល និងការលាតត្រដាងទ្រព្យសកម្មនិងបំណុលដែលបានរាយការណ៍ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ និងប៉ះពាល់ដល់ចំនួនទឹកប្រាក់ចំណូល និងចំណាយដែលបានរាយការណ៍ នៅក្នុងអំឡុងពេលនៃការធ្វើរបាយការណ៍នេះ ហើយក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ទោះបីជាការប៉ាន់ស្មានទាំងនេះ ផ្អែកទៅលើកម្រិតនៃការយល់ដឹងរបស់គណៈគ្រប់គ្រង ទៅលើព្រឹត្តិការណ៍និងសកម្មភាពផ្សេងៗនាពេលបច្ចុប្បន្នក៏ដោយ ក៏លទ្ធផលជាក់លាក់ចុងក្រោយអាចខុសពីការប៉ាន់ស្មានទាំងនេះ។

2.2 ប្រតិបត្តិការជាប្រតិបត្តិការប្រកួតប្រជែង

(ក) រូបិយប័ណ្ណមុខងារ និង ការបង្ហាញ

ធាតុទាំងអស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានគេវាស់វែង ដោយប្រើប្រាស់រូបិយប័ណ្ណនៃសេដ្ឋកិច្ចជាតិ ដែលក្រុមហ៊ុនប្រតិបត្តិ (“រូបិយប័ណ្ណមុខងារ”)។ ក្រុមហ៊ុនមានប្រតិបត្តិការភាគច្រើនជាប្រាក់រៀល និងធ្វើការកត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់រៀល ដែលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណដែលត្រូវបង្ហាញ ពីព្រោះរូបិយប័ណ្ណនេះឆ្លុះបញ្ចាំងភាពជាក់ស្តែងនៃសកម្មភាពសេដ្ឋកិច្ចទៅតាមប្រតិបត្តិការ និងកាលៈទេសៈរបស់ក្រុមហ៊ុន។

(ខ) ប្រតិបត្តិការ និងសមតុល្យ

រាល់ប្រតិបត្តិការចំណូល-ចំណាយជាប្រតិបត្តិការប្រកួតប្រជែងក្រៅពីប្រាក់រៀល ត្រូវបានប្តូរទៅជា រូបិយប័ណ្ណមុខងារដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការ ។ ភាពខុសគ្នានៃអត្រាប្តូរប្រាក់ចំពោះប្រតិបត្តិការ និងការបកប្រែនៅអត្រាប្តូរប្រាក់នៅដំណាច់ការិយបរិច្ឆេទ ចំពោះសមតុល្យទ្រព្យសកម្ម និងបំណុល ជាប្រតិបត្តិការប្រកួតប្រជែងក្រៅពីប្រាក់រៀល ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទ្ធិព័ន្ធន)

2.3 ការបង្ហាញជាប្រាក់ដុល្លារអាមេរិក

របាយការណ៍លទ្ធផលលម្អិត និងរបាយការណ៍លំហូរសាច់ប្រាក់ត្រូវឱ្យមានការបកប្រែពីប្រាក់រៀលទៅជាដុល្លារអាមេរិកដោយប្រើអត្រាប្តូរប្រាក់មធ្យមភាគប្រចាំឆ្នាំ។ រាល់ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និងធាតុនៃដើមទុន ត្រូវបានបកប្រែតាមអត្រានៅចុងឆ្នាំ។ ភាពខុសគ្នានៃលទ្ធផលអត្រាប្តូរប្រាក់ទាំងអស់ដែលកើតឡើង ត្រូវបានទទួលស្គាល់របាយការណ៍លទ្ធផលលម្អិត និងជាសមាសភាគដោយឡែកនៅក្នុងគណនីមូលធន។ ការបកស្រាយមិនត្រូវយកមកសន្មតថាគួរលេខជាប្រាក់រៀលដែលត្រូវបាន ឬអាចត្រូវបាន ឬនាពេលអនាគតនឹងត្រូវបាន ប្តូរទៅជាប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នេះ ឬអត្រាផ្សេងៗទៀតបានឡើយ ។

ក្រុមហ៊ុន ប្រើអត្រាប្តូរប្រាក់ជាផ្លូវការដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជាដូចខាងក្រោម ៖

ការិយបរិច្ឆេទរបាយការណ៍	អត្រានៅចុងការិយបរិច្ឆេទ	អត្រាប្តូរប្រាក់មធ្យមភាគ
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025	1 ដុល្លារអាមេរិក = 4,013 រៀល	1 ដុល្លារអាមេរិក = 4,011 រៀល
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	1 ដុល្លារអាមេរិក = 4,025 រៀល	1 ដុល្លារអាមេរិក = 4,071 រៀល

2.4 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និង ការវាស់វែងលើកដំបូង

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលក្រុមហ៊ុនក្លាយជាភាគីនៃកិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃប្រតិបត្តិការដែលបានកែសម្រួលសម្រាប់ថ្លៃប្រតិបត្តិការ។

(ii) ចំណាត់ថ្នាក់ និងការវាស់វែងនាពេលបន្ទាប់

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានចាត់ថ្នាក់ជាឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋានរួមមាន សាច់ប្រាក់ និង ឧបករណ៍បំណុល (ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ឥណទានចំពោះអតិថិជនកម្ចី ត្រូវទទួល ទឹកប្រាក់ត្រូវទទួលផ្សេងៗ និងទឹកប្រាក់ត្រូវសងផ្សេងៗ)។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់វែងនាពេលបន្ទាប់ តាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ដោយដកចេញសំវិធានធនការថយចុះតម្លៃ។ ការធ្វើអប្បហារ ត្រូវបានលុបចោលនៅពេលដែលផលប៉ះពាល់នៃអប្បហារមិនសំខាន់ជាសារវន្ត។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តព៌ទ៌ព៌មុន)

2.4 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តព៌ទ៌ព៌មុន)

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ នៅពេលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរសាច់ប្រាក់ពី ទ្រព្យសកម្មនោះបានបញ្ឈប់ ឬទ្រព្យសកម្មត្រូវបានផ្ទេរ និងរាល់ហានិភ័យ និងផលប្រយោជន៍កម្មសិទ្ធិទាំងអស់ នៃទ្រព្យសកម្មត្រូវបានផ្ទេរ។ ភាពខុសគ្នារវាងចំនួនថ្លៃដើមយោងនៃទ្រព្យសកម្មនិងចំនួនសរុបនៃតម្លៃតបស្នង ដែលទទួលបានឬនឹងត្រូវទទួលបានគឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

បំណុលហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានបញ្ចប់ រំសាយ ឬផុតកំណត់ ។ ភាពខុសគ្នា រវាងចំនួនថ្លៃដើមយោងនៃបំណុលអកម្មហិរញ្ញវត្ថុដែលបានលុបចោល និងតម្លៃតបស្នងដែលបានទូទាត់ឬនឹងត្រូវ ទូទាត់ រួមទាំងទ្រព្យសម្បត្តិមិនមែនសាច់ប្រាក់ដែលបានផ្ទេរ ឬបំណុលដែលបានប្រើប្រាស់ គឺត្រូវបានទទួល ស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

(iv) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបាន រាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់ កងចំនួនទឹកប្រាក់ដែលបានកត់ត្រា ហើយក្រុមហ៊ុនមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬ មានបំណងកត់ត្រាទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។ ចំនួនទឹកប្រាក់ដែលពាក់ព័ន្ធត្រូវបាន បង្ហាញចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

2.5 ការថយចុះតម្លៃ

(i) ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ភស្តុតាងគោលនៃការថយចុះតម្លៃ

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមានការថយចុះតម្លៃប្រសិនបើមានភស្តុតាង ជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ ដែលជាលទ្ធផលបណ្តាលមកពីព្រឹត្តិការណ៍មួយ ឬច្រើន ដែលបានកើតឡើង បន្ទាប់ពីការទទួលស្គាល់ទ្រព្យសកម្មលើកដំបូង (ព្រឹត្តិការណ៍ខាតបង់ដែលបានកើតឡើង) ហើយនឹងព្រឹត្តិការណ៍ ខាតបង់ (ឬព្រឹត្តិការណ៍) មានផលប៉ះពាល់ចំពោះលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត នៃទ្រព្យសកម្ម ហិរញ្ញវត្ថុ ឬក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអាចប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តព័ទ្ធព័រមុន)

2.5 ការថយចុះតម្លៃ (តព័ទ្ធព័រមុន)

(i) ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

ភស្តុតាងគោលនៃការថយចុះតម្លៃ (តព័ទ្ធព័រមុន)

លក្ខណៈវិនិច្ឆ័យដែលក្រុមហ៊ុនបានប្រើប្រាស់ដើម្បីកំណត់អំពីភស្តុតាង ដែលបញ្ជាក់ពីការខាតបង់បណ្តាលមកពីការថយចុះតម្លៃរួមមាន សញ្ញាណបង្ហាញថាអ្នកខ្ចីប្រាក់ ឬក្រុមអ្នកខ្ចីប្រាក់ កំពុងជួបប្រទះនឹងផលវិបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង លទ្ធភាពដែលពួកគេនឹងត្រូវក្ស័យធន ឬការកែសម្រួលហិរញ្ញវត្ថុផ្សេងៗទៀតវិញ ការខកខានមិនបានបង់ការប្រាក់ និងប្រាក់ដើម និងនៅពេលដែលទិន្នន័យដែលអាចអង្កេតបានចង្អុលបង្ហាញថា មានការថយចុះដែលអាចវាស់វែងបាននៅក្នុងលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដូចជាបម្រែបម្រួលនៃការខកខានលើការសងប្រាក់ ឬលក្ខខណ្ឌសេដ្ឋកិច្ចដែលទាក់ទងនឹងការខកខានក្នុងការសងប្រាក់។

ការវាយតម្លៃនៃការថយចុះតម្លៃ

ក្រុមហ៊ុនកំណត់ជាដំបូងអំពីភស្តុតាងជាក់ស្តែងនៃការថយចុះតម្លៃក្នុងលក្ខណៈដាច់ដោយឡែកចំពោះទ្រព្យសកម្មហិរញ្ញវត្ថុទំហំធំ និងកំណត់លក្ខណៈដាច់ដោយឡែក ឬជាមួយ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានទំហំតូច។ ប្រសិនបើក្រុមហ៊ុនកំណត់ថាមិនមានភស្តុតាងជាក់ស្តែងនៃការថយចុះតម្លៃ ឬទ្រព្យសកម្មហិរញ្ញវត្ថុបានកំណត់លក្ខណៈដាច់ដោយឡែក ទោះបីមានទំហំធំ ឬតូចក៏ដោយ វាក៏ត្រូវបានរាប់បញ្ចូលក្នុងក្រុមទ្រព្យសកម្ម នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា និងបានកំណត់ជាមួយចំពោះការថយចុះតម្លៃ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនត្រូវបានវាយតម្លៃដាច់ដោយឡែក ត្រូវបានដាក់ជាក្រុមរួមគ្នា ដើម្បីធ្វើការកំណត់រក portfolio នៃការថយចុះតម្លៃ។ ឥណទានត្រូវបានដាក់ជាក្រុម ដោយយោងទៅតាមលក្ខណៈហានិភ័យឥណទានរបស់វា ដើម្បីធ្វើការគណនាប៉ាន់ស្មានការខាតបង់ជាមួយ។ លក្ខណៈទាំងនេះមានទំនាក់ទំនងជាមួយនឹងការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត សម្រាប់ក្រុមនៃទ្រព្យសកម្មតាមរយៈការចង្អុលបង្ហាញពីសមត្ថភាពរបស់កូនបំណុល ក្នុងការសងប្រាក់គ្រប់ចំនួន ដោយយោងទៅតាមលក្ខខណ្ឌក្នុងកិច្ចសន្យា នៃទ្រព្យសកម្មដែលត្រូវបានវាយតម្លៃ។

លំហូរសាច់ប្រាក់នាពេលអនាគតចំពោះក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាយតម្លៃការថយចុះតម្លៃជាមួយ ត្រូវបានប៉ាន់ស្មានដោយប្រើវិធីសាស្ត្ររួមបញ្ចូល ដោយផ្អែកទៅលើមូលដ្ឋានបទពិសោធន៍ខាតបង់មុនៗចំពោះទ្រព្យសកម្ម ដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងនឹងទ្រព្យសកម្មក្នុងក្រុម។ ការសន្មតត្រូវបានធ្វើឡើងដើម្បីកំណត់ប៉ារ៉ាម៉ែត្រធាតុចូលដែលត្រូវការ និងដើម្បីកំណត់ការខាតបង់ដែលមានស្រាប់ក្នុងការប៉ាន់ស្មានសំវិធានធនខាតបង់។ ក្នុងការវាយតម្លៃសំវិធានធនខាតបង់ជាមួយ គណៈគ្រប់គ្រងពិចារណាលើកត្តាដូចជាទម្រង់អាយុកាល គុណភាពឥណទាន ទំហំផលប៉ុន្តែ ការប្រមូលផ្តុំ និងនិន្នាការសេដ្ឋកិច្ច។

មន្ទីរ ហ្វាយវែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបង់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទំព័រមុន)

2.5 ការថយចុះតម្លៃ (តពិទំព័រមុន)

(i) ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (តពិទំព័រមុន)

ការវាស់វែង

ចំនួនទឹកប្រាក់នៃការខាតបង់ត្រូវបានវាស់វែង ទៅតាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យសកម្ម និងតម្លៃបច្ចុប្បន្នដែលបានប៉ាន់ស្មានការធ្វើអប្បហារលំហូរសាច់ប្រាក់នាពេលអនាគត តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូងរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ តម្លៃយោងនៃទ្រព្យសកម្ម ត្រូវបានកាត់បន្ថយតាមរយៈការប្រើគណនីសំវិធានធន ហើយចំនួនទឹកប្រាក់ខាតបង់ ត្រូវបានកត់ត្រាក្នុងរបាយការណ៍លទ្ធផលលម្អិត។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុមានអត្រាការប្រាក់អថេរ នោះអត្រាអប្បហារសម្រាប់ការវាស់វែងការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ គឺជាអត្រាការប្រាក់ប្រសិទ្ធភាព ដែលត្រូវបានកំណត់ក្នុងកិច្ចសន្យា។

វិធីសាស្ត្រ និងការសន្មត ដែលត្រូវបានប្រើប្រាស់សម្រាប់ការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត ត្រូវបានត្រួតពិនិត្យយ៉ាងទៀងទាត់ដោយក្រុមហ៊ុន ដើម្បីកាត់បន្ថយភាពខុសគ្នារវាងការប៉ាន់ស្មានការខាតបង់នានា និងបទពិសោធន៍ការខាតបង់ជាក់ស្តែង។

កត់ត្រាបញ្ជាក់នៃការថយចុះ និងលុបចោល

ក្នុងការិយបរិច្ឆេទបន្ទាប់ ប្រសិនបើមានការថយចុះក្នុងចំនួនទឹកប្រាក់ខាតបង់ពីការថយចុះតម្លៃ ហើយការថយចុះនោះអាចនឹងទាក់ទងនឹងព្រឹត្តិការណ៍ជាក់ស្តែងមួយដែលបានកើតឡើង បន្ទាប់ពីការកត់ត្រាការថយចុះតម្លៃ ដូចជាការប្រសើរឡើងនៃអត្រាឥណទានរបស់កូនបំណុល នោះការខាតបង់ពីការថយចុះតម្លៃដែលត្រូវបានកត់ត្រាក្នុងគ្រាមុន ត្រូវបានកត់ត្រាត្រឡប់ទៅវិញ ដោយការធ្វើនិយ័តកម្មលើគណនីសំវិធានធន។ ចំនួនទឹកប្រាក់ដែលប្រមូលបានមកវិញ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

នៅពេលឥណទានមិនអាចប្រមូលមកវិញបាន វាត្រូវបានជម្រះចេញពីបញ្ជីដោយកាត់កងពីគណនីសំវិធានធនសម្រាប់ការខាតបង់បពីការថយចុះតម្លៃ។ ឥណទានប្រភេទនេះត្រូវបានជម្រះចេញពីបញ្ជីក្រុមហ៊ុន បន្ទាប់ពីបានពិចារណាពីតម្លៃជាក់ស្តែងនៃវត្ថុបញ្ចាំ ប្រសិនបើមាន នៅពេលដែលគណៈគ្រប់គ្រងបានវិនិច្ឆ័យថា ក្រុមហ៊ុនមិនមានលទ្ធភាពប្រមូលប្រាក់នោះមកវិញបាន។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តព័ទ្ធជាមុន)

2.5 ការថយចុះតម្លៃ (តព័ទ្ធជាមុន)

(ii) ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នាការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ទ្រព្យសកម្មដែលត្រូវធ្វើវិលវិលត្រូវបានគេត្រួតពិនិត្យដើម្បីកំណត់ការអន់ថយ នៅពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃចុះបញ្ជីនឹងមិនអាចប្រមូលមកវិញបាន។ ប្រសិនបើមានការបង្ហាញពីការថយចុះតម្លៃ ដែលអាចកើតមានចំនួនទឹកប្រាក់ដែលអាចយកមកវិញបាននៃទ្រព្យសកម្មដែលរងផលប៉ះពាល់ត្រូវបានប៉ាន់ប្រមាណ ហើយប្រៀបធៀបជាមួយនឹង តម្លៃចុះបញ្ជីយោងរបស់វា។ ការខាតបង់លើការអន់ថយត្រូវបានគេទទួលស្គាល់តាមចំនួនលម្អៀងតម្លៃចុះបញ្ជីយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់បានមកវិញ ប្រសិនបើតម្លៃចុះបញ្ជីធំជាងតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់បានមកវិញ គឺជាតម្លៃមួយណាដែលខ្ពស់ជាងរវាងតម្លៃទីផ្សារនៃទ្រព្យនោះ ដកចំណាយដើម្បីលក់ធៀបនឹងតម្លៃកំពុងប្រើប្រាស់។

ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផលលម្អិត ក្នុងការិយបរិច្ឆេទដែលវាបានកើតឡើង។ ការកត់ត្រាការខាតបង់បណ្តាលមកពីការថយចុះតម្លៃត្រលប់មកវិញ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត ទៅតាមតម្លៃយោងរបស់ទ្រព្យសកម្មដែលមិនលើសពីតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងវិលវិល ប្រសិនបើមិនបានកត់ត្រាការខាតបង់បណ្តាលមកពីការថយចុះតម្លៃ។

2.6 សាច់ប្រាក់ និង សាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ សមតុល្យមិនមានកំហិតនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យនៅធនាគារនានា ដែលងាយស្រួលបំប្លែងជាសាច់ប្រាក់បានក្នុងរយៈពេលកំណត់តិចជាងរយៈពេល បី ខែ ហើយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរនៃតម្លៃរបស់វា។

2.7 ប្រាក់តម្កល់ដើមទុននៅធនាគារជាតិនៃកម្ពុជា

ប្រាក់តម្កល់ដើមទុន គឺជាប្រាក់តម្កល់ធានាដើមទុន ដែលត្រូវបានកំណត់ដោយភាគរយដែលបានកំណត់នៃដើមទុនអប្បបរមា ត្រូវរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមទៅតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ប្រាក់តម្កល់តាមច្បាប់មិនអាចយកមកប្រើប្រាស់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃទេហើយពុំត្រូវបានចាត់ទុកជាចំណែកនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងការគណនារបាយការណ៍ចរន្តសាច់ប្រាក់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តព៌ទ៌ព៌មុន)

2.8 ឥណទានចំពោះអតិថិជន

ឥណទានចំពោះអតិថិជន គឺជាទ្រព្យសកម្មហិរញ្ញវត្ថុមិនមែននិស្សន្ទ ដែលមានការទូទាត់ មានលក្ខណៈថេរ រឺអាចកំណត់បាន ដែលមិនមានសម្រុងតម្លៃក្នុងទីផ្សារសកម្ម ហើយក្រុមហ៊ុនមិនមានបំណងលក់ភ្លាមៗក្នុងរយៈពេលខ្លីណាមួយនោះទេ។

ឥណទានចំពោះអតិថិជន ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប បូកនឹងថ្លៃដើមប្រតិបត្តិការផ្ទាល់បន្ថែម ហើយត្រូវបានវាស់វែងជាបន្តបន្ទាប់តាម រំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

2.9 ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗត្រូវបានទទួលស្គាល់ដំបូងក្នុងតម្លៃប្រតិបត្តិការ ហើយវាស់វែងជាបន្តបន្ទាប់ក្នុងតម្លៃរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព លុះត្រាតែឥទ្ធិពលនៃការបញ្ចុះតម្លៃមិនសំខាន់ ក្នុងករណីនេះពួកវាត្រូវបានបញ្ជាក់ក្នុងតម្លៃប្រតិបត្តិការ ។

2.10 ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើមដោយដកបន្ថយនូវរំលស់បង្គរ និងការខាតបង់ដោយសារការចុះនៃតម្លៃ។ តម្លៃដើមរាប់បញ្ចូលចំណាយផ្សេងៗ ដែលទាក់ទងផ្ទាល់នឹងការទិញទ្រព្យនិងបរិក្ខារ។ តាមករណីជាក់ស្តែងថ្លៃដើមបន្តបន្ទាប់ត្រូវបានបញ្ចូលទៅក្នុងតម្លៃយោង ឬទទួលស្គាល់ជាទ្រព្យសកម្មមួយផ្សេងទៀតតែនៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគត ដែលពាក់ព័ន្ធជាមួយទ្រព្យនោះនឹងហូរចូលមកក្រុមហ៊ុន ហើយថ្លៃដើមនៃធាតុនោះអាចត្រូវបានវាស់វែងដោយជឿទុកចិត្តបាន។ រាល់ការជួសជុល និងការថែទាំត្រូវបានកត់ត្រាក្នុងគណនីលទ្ធផលលម្អិតនៅក្នុងការិយបរិច្ឆេទ ដែលការជួសជុល និងថែទាំនោះបានកើតឡើង។

ពុំមានការគណនារំលស់ទៅលើដីធ្លីនោះទេ។ រំលស់លើទ្រព្យ និងបរិក្ខារ ត្រូវបានគណនាតាមមូលដ្ឋានរំលស់ថេរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យ និងបរិក្ខារនីមួយៗនោះ តាមឆ្នាំដូចខាងក្រោម៖

អគារ	20 ឆ្នាំ
គ្រឿងបរិក្ខារការិយាល័យ	2 ឆ្នាំ
យានយន្ត	2 – 5 ឆ្នាំ
គ្រឿងបរិក្ខារនិងបរិក្ខារកុំព្យូទ័រ	2 ឆ្នាំ

តម្លៃយោងរបស់ ទ្រព្យនិងបរិក្ខារ ត្រូវបានកាត់បន្ថយភ្លាមមកត្រឹមតម្លៃអាចស្រង់មកវិញបានរបស់វា ប្រសិនបើតម្លៃ យោងមានចំនួនធំជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។ តម្លៃអាចស្រង់មកវិញបាន គឺជាតម្លៃខ្ពស់ ជាងគេរវាងតម្លៃសមស្របដកចេញសោហ៊ុយលក់ ធៀបនឹងតម្លៃប្រើប្រាស់របស់វា។

មតិៈ ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទំព័រមុន)

2.10 ទ្រព្យ និងបរិក្ខារ (តពិទំព័រមុន)

ធាតុនៃទ្រព្យ និងបរិក្ខារនីមួយៗ ត្រូវបានលក់ទទួលស្គាល់ នៅពេលមានការលក់/ដកចេញ ឬនៅពេលពុំមានអត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគត ត្រូវបានរំពឹងទុកពីការប្រើប្រាស់របស់វា ឬការលក់/ដកចេញរបស់វា។ ចំណេញ និងខាតត្រូវបានកំណត់ឡើង ដោយប្រៀបធៀបទឹកប្រាក់ទទួលបាន ជាមួយតម្លៃយោងនៅសល់ក្នុងគណនេយ្យ និងត្រូវបានកត់ត្រាក្នុងចំណេញឬខាតនៅកាលបរិច្ឆេទលក់ ។

2.11 កម្ចី និងបំណុលផ្សេងៗ

កម្ចី និងបំណុលផ្សេងៗត្រូវបានកត់ត្រាតាមតម្លៃប្រតិបត្តិការ ហើយត្រូវបានវាស់វែងជាបន្តបន្ទាប់តាម ថ្លៃដើមរំលស់ លុះត្រាតែផលប៉ះពាល់នៃការបញ្ចុះតម្លៃគឺពុំធំជាងសារវន្ត ក្នុងករណីនេះវាត្រូវបានកំណត់បង្ហាញតាមថ្លៃដើម។

2.12 ដើមទុន

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។ ភាគហ៊ុនផ្សេងទៀត ត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ ជាបំណុល អាស្រ័យទៅតាមខ្លឹមសារសេដ្ឋកិច្ចនៃឧបករណ៍នោះ។ ការចែកចាយដល់អ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានកត់ត្រាដោយផ្ទាល់ក្នុងមូលធន។

2.13 សំវិធានធន

សំវិធានធនត្រូវបានកត់ត្រា លើកលែងតែក្រុមហ៊ុនមាននៅបច្ចុប្បន្ន នូវកាតព្វកិច្ចស្របច្បាប់ ឬវាទមហិត ដែលបានកើតឡើងជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ដោយត្រូវប្រើប្រាស់ធនធានសេដ្ឋកិច្ចដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនប្រាក់នៃកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ប្រមាណបានដោយគួរឱ្យជឿជាក់បាន។

សំវិធានធនត្រូវបានគេវាស់ស្ទង់ តាមតម្លៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថានឹងត្រូវការដើម្បីទូទាត់កាតព្វកិច្ចដោយប្រើអត្រាអប្បបរមាបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលាទឹកប្រាក់ និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុតត្រូវបានកត់ត្រាជាចំណាយការប្រាក់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទំព័រមូល)

2.14 ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានការប្រាក់ទាំងអស់ ត្រូវបានវាស់វែងតាមរំលស់ ថ្លៃដើម និងកត់ត្រាក្នុង “ចំណូលការប្រាក់” និង “ចំណាយការប្រាក់” ក្នុងរបាយការណ៍លទ្ធផលលម្អិត ដោយប្រើ វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយឬបំណុល ហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាជាក់ស្តែងចំពោះការទូទាត់ ឬការទទួលប្រាក់សាច់ប្រាក់ ប៉ាន់ស្មាននាពេលអនាគត ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយ ដែលខ្លីជាង ទៅតាមការសមស្រប លើតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាព ក្រុមហ៊ុនបានរួមបញ្ចូលរាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃ ឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬចំណាយបន្ថែមនានា ដែលបានចំណាយផ្ទាល់លើឧបករណ៍ នោះ ចំពោះការទិញ ឬ ការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ហើយវាជាផ្នែកមួយនៃអត្រាការ ប្រាក់ប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាននាពេលអនាគតទេ។

នៅពេលមានការប្រែប្រួលចំពោះការទូទាត់ ឬការទទួលសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត នោះតម្លៃយោងនៃ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងលំហូរសាច់ប្រាក់ប៉ាន់ស្មានជាក់ស្តែង និងលំហូរសាច់ប្រាក់ប៉ាន់ស្មានដែលបានកែតម្រូវ។ តម្លៃយោងត្រូវបានគណនាឡើងវិញ ដោយគណនាតម្លៃ បច្ចុប្បន្ននៃលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត តាមអត្រាការប្រាក់ប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុ។ និយ័តកម្មនេះ ត្រូវបានកត់ត្រាជាចំណូលការប្រាក់ ឬចំណាយការប្រាក់ នៅក្នុងរបាយការណ៍លទ្ធផលលម្អិត នាកាលបរិច្ឆេទការកែតម្រូវ។

នៅពេលទ្រព្យសកម្មហិរញ្ញវត្ថុមានការថយចុះតម្លៃ ក្រុមហ៊ុនកាត់បន្ថយតម្លៃយោងឱ្យនៅត្រឹមចំនួនទឹកប្រាក់ដែល អាចស្រង់មកវិញបាន ដែលជាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ធ្វើអប្បបរមាតាមអត្រាការប្រាក់ ប្រសិទ្ធភាព របស់ឧបករណ៍ហិរញ្ញវត្ថុ និងបន្តកត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមារួច ជាចំណូលការប្រាក់។ ចំណូលការប្រាក់ពីឥណទានចំពោះអតិថិជនដែលមានការថយចុះតម្លៃ ត្រូវបានកត់ត្រាដោយប្រើអត្រាការប្រាក់ ប្រសិទ្ធភាពដើម។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តំណាងដោយមូល)

2.15 ចំណូល និងចំណាយកម្រៃជើងសារ

ចំណូលកម្រៃជើងសាររួមមាន កម្រៃសម្រាប់ដំណើរការឥណទាន និង កម្រៃពីការផ្ទេរពិន័យសម្រាប់ការសងប្រាក់យឺតយ៉ាវ។

ចំណូលកម្រៃជើងសារមិនមែនជាផ្នែកមួយនៃការប្រាក់ប្រសិទ្ធភាព របស់ឥណទានត្រូវទទួលបានវាស់វែងតាមថ្លៃដើមដករំលស់ទេ ដូចនេះវាត្រូវបានកត់ត្រាជាចំណូល នៅពេលដែលក្រុមហ៊ុនបានបំពេញសេវាជូនអតិថិជន។ កម្រៃពីការផ្ទេរពិន័យសម្រាប់ការសងប្រាក់យឺតយ៉ាវត្រូវបានកត់ត្រានៅពេលដែលទទួលបានសាច់ប្រាក់។

ចំណាយកម្រៃឈ្នួល និងកម្រៃជើងសារ ត្រូវបានទទួលស្គាល់លើមូលដ្ឋានបង្ករ នៅពេលសេវាកម្មត្រូវបានទទួល។

2.16 អត្ថប្រយោជន៍និយោជិត

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី ត្រូវបានកត់ត្រា ក្នុងឆ្នាំដែលសេវាកម្មដែលពាក់ព័ន្ធត្រូវបានផ្តល់ដោយនិយោជិតរបស់ក្រុមហ៊ុន។

ប្រាក់ឈ្នួល ប្រាក់បៀវត្សរ៍ ប្រាក់សន្តិសុខសង្គម ប្រាក់បំណាច់អតីតភាពការងារ មូលនិធិសោធននិវត្តន៍ ប្រាក់រង្វាន់ និងអត្ថប្រយោជន៍មិនមែនរូបិយវត្ថុ ត្រូវបានវាស់វែងលើមូលដ្ឋានដែលមិនមានអប្បបរមា ហើយត្រូវបានចំណាយនៅពេលដែលនិយោជិតផ្តល់សេវាកម្មរបស់ពួកគេដល់ក្រុមហ៊ុន។

2.17 ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលសម្រាប់ការិយបរិច្ឆេទ រួមមានពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ និងពន្ធពន្យារ។ ចំណាយពន្ធត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទ។ ពន្ធក្រៅពីពន្ធលើប្រាក់ចំណេញត្រូវបានកត់ត្រាជាចំណាយប្រតិបត្តិការ។

ពន្ធលើប្រាក់ចំណូល ត្រូវបានគណនាតាមមូលដ្ឋានប្រាក់ចំណេញជាប់ពន្ធ ដោយគណនាតាមអត្រាពន្ធជាធរមាន ឬអត្រាពន្ធដែលគិតថាជាធរមាននៅថ្ងៃរាយការណ៍ ដោយអនុលោមទៅតាមច្បាប់សារពើពន្ធ និងការកែសម្រួលណាមួយចំពោះពន្ធដែលត្រូវបង់ទាក់ទងនឹងឆ្នាំមុន។

ពន្ធពន្យារ ត្រូវបានទទួលស្គាល់ទៅលើភាពលម្អៀងជាបណ្តោះអាសន្ន រវាងមូលដ្ឋានគិតពន្ធនៃទ្រព្យសកម្ម និងបំណុល ធៀបនឹងតម្លៃយោងដែលបានរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងលើការខាតបង់ពន្ធដែលមិនបានប្រើ ឬឥណទានពន្ធ។ ពន្ធពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធជាធរមាន ឬអត្រាពន្ធដែលគិតថាជាធរមាននៅថ្ងៃរាយការណ៍ ហើយត្រូវបានគេរំពឹងថានឹងអនុវត្តបាន នៅពេលដែលទ្រព្យសកម្មពន្ធពន្យារពាក់ព័ន្ធត្រូវសម្រេចបាន ឬបំណុលពន្ធពន្យារត្រូវបានទូទាត់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទំព័រមុន)

2.17 ពន្ធលើប្រាក់ចំណូល (តពិទំព័រមុន)

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានវាស់វែងជាចំនួនខ្ពស់បំផុត ដែលផ្អែកលើប្រាក់ចំណូលជាប់ពន្ធបច្ចុប្បន្ន ឬ ព្យាករណ៍នាពេលអនាគត ដែលទំនងជាទទួលបានមកវិញ។ ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានពិនិត្យឡើងវិញនៅ កាលបរិច្ឆេទរាយការណ៍នីមួយៗ និងត្រូវបានទទួលស្គាល់តែក្នុងករណីដែលរំពឹងថា នឹងមានលទ្ធផលចំណេញ ជាប់ពន្ធនាពេលអនាគតអាចរកបាន ដើម្បីកាត់កងជាមួយពន្ធពន្យារសកម្មនោះ។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងពីផលវិបាកនៃពន្ធដែលនឹងអនុវត្តតាមលក្ខណៈដែលក្រុមហ៊ុនរំពឹងថាទទួល បានមកវិញ ឬទូទាត់តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលរបស់ខ្លួន នៅកាលបរិច្ឆេទរាយការណ៍។ ទ្រព្យសកម្ម ពន្ធពន្យារ និងបំណុលពន្ធពន្យារត្រូវបានទូទាត់លុះត្រាតែបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់។

2.18 ភតិសន្យាប្រតិបត្តិ

ភតិសន្យាដែលភាគីម្ចាស់ទ្រព្យនៅមានហានិភ័យជាក់លាក់ និងទទួលបានផលកម្មសិទ្ធិលើទ្រព្យនោះ ត្រូវបាន ចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិ។ ការទូទាត់ភតិសន្យាប្រតិបត្តិ ត្រូវបានកត់ត្រាជាបន្ទុកក្នុងរបាយការណ៍លទ្ធផល លម្អិត តាមមូលដ្ឋានថេរ អាស្រ័យទៅតាមរយៈពេលនៃភតិសន្យានោះ។

2.19 សំវិធានធននិងទុនបម្រុងតាមបទប្បញ្ញត្តិ

ផ្អែកតាមប្រកាសរបស់ធនាគារកណ្តាលលេខ ធ7-017-344 ប្រ.ក ចុះថ្ងៃទី 01 ខែ ធ្នូ ឆ្នាំ 2017 និងសារាចរណ៍ ណែនាំលេខ ធ7-018-001 ប្រ.ក ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ចេញដោយធនាគារជាតិនៃកម្ពុជា ស្តីពីចំណាត់ ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើការខូចខាត រាល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យវាស់ វែងការអន់ថយ និងធ្វើសំវិធានធនតាមបទប្បញ្ញត្តិគ្រប់គ្រាន់ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុទាំងអស់ ដោយផ្អែកលើ ចំណាត់ថ្នាក់ និងសំវិធានធនហានិភ័យឥណទានថ្មី ហើយសំវិធានធនតាមបទប្បញ្ញត្តិអប្បបរមាត្រូវបានធ្វើឡើង ដោយផ្អែកលើចំណាត់ថ្នាក់ដែលពាក់ព័ន្ធ ។

ឧបករណ៍ហិរញ្ញវត្ថុនៅក្នុងប្រកាសនេះ ត្រូវបានកំណត់ថាជាឥណទានសរុប ផលិតផលហិរញ្ញវត្ថុផ្សេងទៀត និង កិច្ចសន្យាហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលផ្តល់ជូនដោយក្រុមហ៊ុនទៅឱ្យសមភាគី ដែលមាន ហានិភ័យឥណទាន។

ប្រសិនបើសំវិធានធនតាមបទប្បញ្ញត្តិបង្ករ មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្ករផ្អែកតាម CIFRS for SMEs នោះ ការបំពេញបន្ថែម នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមបទប្បញ្ញត្តិ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានកត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាម បទប្បញ្ញត្តិបង្ករ មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្ករដែលផ្អែកតាម CIFRS for SMEs ។ ទុនបម្រុង តាមបទប្បញ្ញត្តិ ត្រូវបានតម្កល់ទុកមួយឡែកជាទ្រនាប់ដើមទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបាន អនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តំណាងដោយអក្សរ)

2.20 ភាគីសម្ព័ន្ធហិរញ្ញវត្ថុ

ភាគីនីមួយៗត្រូវបានសម្គាល់ជាសម្ព័ន្ធហិរញ្ញវត្ថុរវាងគ្នា ប្រសិនបើជាភាគីណាមួយ ដោយផ្ទាល់ ឬដោយប្រយោល ឬតាមរយៈអន្តរការីមួយរូប ឬច្រើនរូប អាចត្រួតត្រាភាគីមួយទៀត ឬអាច ជះឥទ្ធិពលលើភាគីមួយទៀត ក្នុងសេចក្តីសម្រេចចិត្តលើកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និង កិច្ចប្រតិបត្តិការអាជីវកម្ម។ ភាគីពាក់ព័ន្ធអាចជាបុគ្គល ឬអង្គភាពសាជីវកម្ម ហើយរួមបញ្ចូលសមាជិកគ្រួសារជិតស្និទ្ធរបស់បុគ្គលណាម្នាក់ដែលត្រូវបានចាត់ទុកថាជាភាគីពាក់ព័ន្ធ។ ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និយមន័យនៃសម្ព័ន្ធហិរញ្ញវត្ថុរាប់បញ្ចូលបុគ្គលទាំងឡាយដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោល 10% យ៉ាងតិចនៃដើមទុន ឬសិទ្ធិបោះឆ្នោត ហើយរាប់បញ្ចូលបុគ្គលណាដែលចូលរួមក្នុងការអភិបាល ការដឹកនាំ ការគ្រប់គ្រង ឬការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន។

3. ការវិនិច្ឆ័យ និង ការប៉ាន់ប្រមាណ

ក្រុមហ៊ុនធ្វើការប៉ាន់ស្មាននិងការវិនិច្ឆ័យដែលមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ ចំពោះចំនួនទ្រព្យសម្បត្តិ និងបំណុលដែលបានរាយការណ៍។ ការប៉ាន់ប្រមាណនិងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាបន្តបន្ទាប់ និងផ្អែកលើបទពិសោធន៍អតីតកាល និងកត្តាដទៃទៀត រួមទាំងការរំពឹងទុកទាក់ទងនឹងព្រឹត្តិការណ៍នាពេលអនាគតដែលត្រូវបានគេជឿជាក់ថាសមហេតុផលទៅតាមកាលៈទេសៈ។ ការប៉ាន់ស្មានទាំងនេះអាចខុសគ្នាពីលទ្ធផលជាក់ស្តែង។

(ក) រំលស់លើទ្រព្យ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារពាក់ព័ន្ធនឹងការប្រើប្រាស់ ដើម្បីប៉ាន់ប្រមាណកំណត់អាយុកាលដែលរំពឹងទុកនៃទ្រព្យសម្បត្តិទាំងនេះ។ ការកំណត់អាយុជីវិតដែលមានប្រយោជន៍នៃទ្រព្យសកម្មគឺផ្អែកលើការប៉ាន់ប្រមាណរបស់អ្នកគ្រប់គ្រងលើបទពិសោធន៍ប្រវត្តិសាស្ត្រ ការប្រើប្រាស់ដែលរំពឹងទុក ការខូចខាតនៃទ្រព្យសកម្ម និងភាពយឺតយ៉ាវផ្នែកបច្ចេកទេសដែលកើតចេញពីការផ្លាស់ប្តូរតម្រូវការទីផ្សារ ឬទិន្នផលសេវាកម្មនៃទ្រព្យសកម្ម។ ការផ្លាស់ប្តូរកត្តាទាំងនេះអាចជះឥទ្ធិពលដល់អាយុកាលប្រើប្រាស់ និងតម្លៃសំណល់នៃទ្រព្យសកម្មទាំងនេះ ដូច្នេះការគិតថ្លៃរំលស់នាពេលអនាគតអាចត្រូវបានកែសម្រួល។

(ខ) ការខាតបង់ពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនកត់ត្រាសំវិធានធនសម្រាប់ការខាតបង់ពីការថយចុះតម្លៃនៃឥណទានចំពោះអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ផ្អែកលើការវាយតម្លៃចំពោះការប្រមូលមកវិញបាន។ នៅពេលធ្វើការវិនិច្ឆ័យលើការប៉ាន់ស្មាននៃចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់នាពេលអនាគត ក្នុងការធ្វើសំវិធានធនលើការថយចុះតម្លៃនៃឥណទានចំពោះអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត និងដើម្បីវាយតម្លៃភាពគ្រប់គ្រាន់នៃសំវិធានធនសម្រាប់ការខាតបង់ពីការថយចុះតម្លៃ គណៈគ្រប់គ្រង ជាពិសេសវិភាគការបែងចែកផលប័ត្រឥណទានចំពោះអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត រួមទាំងទម្រង់អាយុកាលរបស់វា បទពិសោធន៍ការខាតបង់ ការប្រមូលផ្តុំអតិថិជនភាពសក្តិសមនៃឥណទានរបស់អតិថិជន និងការសង្កេតឃើញច្បាប់សមត្ថភាពក្នុងការរកលំហូរសាច់ប្រាក់គ្រប់គ្រាន់សម្រាប់សងកាតព្វកិច្ចបំណុល និងការផ្លាស់ប្តូរការទូទាត់សងរបស់អតិថិជន។

បទ: ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

3. ការវិនិច្ឆ័យ និង ការប៉ាន់ប្រមាណ (តព្វីទំព័រមុន)

(ខ) ការខាតបង់ពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (តព្វីទំព័រមុន)

ភាពត្រឹមត្រូវនៃសំវិធានធន អាស្រ័យលើការសន្មតគំរូ និងប៉ារ៉ាម៉ែត្រដែលត្រូវបានប្រើក្នុងការកំណត់សំវិធានធនខាតបង់។ ប្រសិនបើការរំពឹងទុកខុសពីការប៉ាន់ស្មាន ភាពខុសគ្នាបែបនេះនឹងប៉ះពាល់ដល់តម្លៃនៃឥណទានចំពោះអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។

(គ) ពន្ធដារ

ពន្ធដារត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទបញ្ញត្តិពន្ធដារ ដែលចូលជាធរមាននៅថ្ងៃរាយការណ៍។ ទោះយ៉ាងណាក៏ដោយ ការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធ លើប្រតិបត្តិការជាច្រើនប្រភេទ គឺងាយនឹងមានការបកស្រាយផ្សេងៗគ្នា នៅពេលត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ។

ការវិនិច្ឆ័យរបស់ក្រុមហ៊ុន ចំពោះសកម្មភាពអាជីវកម្មរបស់ខ្លួន អាចមិនស្របគ្នានឹងការបកស្រាយអំពីសកម្មភាពដូចគ្នាដោយអាជ្ញាធរពន្ធដារ។ ការវិនិច្ឆ័យខុសគ្នាទាំងនេះអាចធ្វើឱ្យមានការកើនឡើងប្រាក់ពន្ធ និងការកំណត់ពន្ធបន្ថែម និងការផាកពិន័យ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូង បំណុលពន្ធដែលបានរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចមានការប្រែប្រួលនៅពេលក្រោយ នៅពេលដែលមានការកំណត់ពន្ធបានធ្វើឡើងវិញចុងក្រោយ ដោយអាជ្ញាធរពន្ធដារ។

4. សាច់ប្រាក់ក្នុងដៃ

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	96,252	23,985	115,883	28,791
	96,252	23,985	115,883	28,791

សាច់ប្រាក់ក្នុងដៃត្រូវបានធ្វើការវិភាគដូចខាងក្រោម ៖

វិភាគតាមប្រភេទរូបិយប័ណ្ណ៖	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដុល្លារអាមេរិក	31,197	7,774	37,714	9,370
ប្រាក់រៀល	60,210	15,004	56,535	14,046
ប្រាក់បាត	4,845	1,207	21,634	5,375
	96,252	23,985	115,883	28,791

មន្ទីរ ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

5. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់តម្កល់ដើមទុន (*)	487,080	121,375	487,080	121,014
គណនីចរន្ត (**)	240	60	320	79
	<u>487,320</u>	<u>121,435</u>	<u>487,400</u>	<u>121,093</u>

(*) ប្រាក់តម្កល់ដើមទុន តំណាងឱ្យប្រាក់តម្កល់ធានាដើមទុន ចំនួនប្រាំភាគរយនៃដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុន ស្របទៅតាមបទបញ្ញត្តិនៃប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ធ្វើនៅថ្ងៃទី 25 ខែ តុលា ឆ្នាំ 2017។ ប្រាក់តម្កល់ដើមទុននេះមិនមានកម្រៃការប្រាក់ទេ នឹងត្រូវប្រគល់ឱ្យទៅគ្រឹះស្ថានហិរញ្ញវត្ថុវិញនៅពេលដែលមានការជម្រះបញ្ជីដោយស្ម័គ្រចិត្តដោយគ្មានបំណុលប្រាក់បញ្ញើសេសសល់។

(**) គណនីចរន្តជាមួយធនាគារជាតិមិនមានការប្រាក់ទេ ។

6. សមតុល្យជាមួយធនាគារផ្សេងទៀត

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីសន្សំ	1,631,398	406,528	1,867,524	463,981
គណនីចរន្ត	401	100	403	100
	<u>1,631,799</u>	<u>406,628</u>	<u>1,867,927</u>	<u>464,081</u>

សមតុល្យជាមួយធនាគារផ្សេងទៀត ត្រូវបានធ្វើការវិភាគដូចខាងក្រោម ៖

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(ក) វិភាគតាមកាលកំណត់សង ៖				
ក្នុងកំឡុងពេលមួយខែ	<u>1,631,799</u>	<u>406,628</u>	<u>1,867,927</u>	<u>464,081</u>
(ខ) វិភាគតាមប្រភេទរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	483,226	120,415	561,831	139,585
ពាន់រៀល	1,118,034	278,603	940,231	233,598
ប្រាក់បាត	30,539	7,610	365,865	90,898
	<u>1,631,799</u>	<u>406,628</u>	<u>1,867,927</u>	<u>464,081</u>

(គ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ ៖	2025	2024
	% p.a.	% p.a.
គណនីសន្សំ	0.05% - 0.75%	0.05% - 0.75%
គណនីចរន្ត	0%	0%

មន្ទីរ ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

7. ឥណទានចំពោះអតិថិជន

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានជាឯកត្តជន	27,451,828	6,840,725	27,198,548	6,757,403
ចំណូលដែលមិនទាន់ទទួលស្គាល់	(454,756)	(113,321)	(427,637)	(106,245)
	26,997,072	6,727,404	26,770,911	6,651,158
សំវិធានធនលើការខាតបង់ឥណទាន	(491,435)	(122,461)	(462,959)	(115,021)
ឥណទានចំពោះអតិថិជន សុទ្ធ	26,505,637	6,604,943	26,307,952	6,536,137

ចលនាក្នុងខ្ទង់សំវិធានធនលើការបាត់បង់ឥណទានមានដូចតទៅ ៖

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	462,959	115,021	377,938	92,518
សំវិធានធន ក្នុងការិយបរិច្ឆេទ	441,865	110,163	315,216	77,430
ការលុបចោលបំណុលក្នុងការិយបរិច្ឆេទ	(413,389)	(103,064)	(230,195)	(56,545)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	341	-	1,618
នៅចុងការិយបរិច្ឆេទ	491,435	122,461	462,959	115,021

ការវិភាគបន្ថែមលើឥណទាន ចំពោះអតិថិជន មានដូចខាងក្រោម ៖

(ក) វិភាគតាមកាលកំណត់សង ៖	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្នុងកំឡុងពេលមួយខែ	1,943,020	484,181	623,667	154,948
លើសពីមួយឆ្នាំទៅប្រាំឆ្នាំ	22,636,530	5,640,800	19,777,720	4,913,719
លើសពីប្រាំឆ្នាំ	2,872,278	715,744	6,797,161	1,688,736
	27,451,828	6,840,725	27,198,548	6,757,403

(ខ) វិភាគតាមប្រភេទរូបិយប័ណ្ណ៖

ប្រាក់រៀល	11,452,168	2,853,767	10,899,460	2,707,940
ដុល្លារអាមេរិក	12,770,843	3,182,368	13,263,549	3,295,292
ប្រាក់បាត	3,228,817	804,590	3,035,539	754,171
	27,451,828	6,840,725	27,198,548	6,757,403

បទដ្ឋានយុទ្ធសាស្ត្រ ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

7. ឥណទានចំពោះអតិថិជន (តព៌ទំព័រមុន)

	2025		2024	
(គ) វិភាគតាមប្រភេទស្នាក់នៅ៖	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
និវាសនជន	27,451,828	6,840,725	27,198,548	6,757,403
(ឃ) វិភាគតាមផ្នែកសេដ្ឋកិច្ច៖				
កសិកម្ម	13,253,918	3,302,746	13,444,630	3,340,280
ការប្រើប្រាស់	10,556,224	2,630,507	9,715,902	2,413,889
ពាណិជ្ជកម្ម	894,313	222,854	2,222,479	552,169
សេវាកម្ម	652,339	162,556	655,054	162,746
សាងសង់	475,929	118,597	678,941	168,681
ផ្សេងៗ	1,619,105	403,465	481,542	119,638
	27,451,828	6,840,725	27,198,548	6,757,403
(ង) វិភាគតាមសម្ព័ន្ធភាគី៖				
អតិថិជនខាងក្រៅ	27,451,828	6,840,725	27,198,548	6,757,403
(ច) វិភាគតាមសាខា ៖				
សាខាខេត្តបាត់ដំបង	9,024,749	2,248,878	10,259,545	2,548,955
សាខាខេត្តបន្ទាយមានជ័យ	10,503,315	2,617,322	8,939,504	2,220,995
សាខាបវេល	7,923,764	1,974,525	7,999,499	1,987,453
	27,451,828	6,840,725	27,198,548	6,757,403
(ឆ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ ៖			2025	2024
			% p.a.	% p.a.
ឥណទានទៅ SMEs			16.80% - 18%	16.80% - 18%

មាតិកា ប្រយោជន៍ ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយាល័យធនាគារកម្ពុជា 31 ខែ ធ្នូ ឆ្នាំ 2025**

8. ប្រាក់ និងបរិក្ខារ

ថ្ងៃដើម	ដី ពាន់រៀល	អគារ ពាន់រៀល	យានយន្ត ពាន់រៀល	គ្រឿង បរិក្ខារ ពាន់រៀល	គ្រឿងបរិក្ខារនិង បរិក្ខារកុំព្យូទ័រ		សរុប
					ពាន់រៀល	ពាន់រៀល	
នាថ្ងៃទី 1 មករា 2025	692,035	492,754	372,184	228,066	108,902	1,893,941	470,544
ទិញបន្ថែម	28,021	-	-	-	6,641	34,662	8,642
ការកែតម្រូវផ្សេងៗ	5,255	4,544	(254)	(31)	430	9,944	2,479
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	1,402
នាថ្ងៃទី 31 ធ្នូ 2025	725,311	497,298	371,930	228,035	115,973	1,938,547	483,067
រំលស់បង្គរ							
នាថ្ងៃទី 1 មករា 2025	-	172,003	353,393	214,640	105,989	846,025	210,193
ទាយជួរមានក្នុងការិយបរិច្ឆេទ	-	25,975	16,985	6,668	5,424	55,052	13,725
ការកែតម្រូវផ្សេងៗ	-	(525)	(1,076)	(646)	(315)	(2,562)	(639)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	622
នាថ្ងៃទី 31 ធ្នូ 2025	-	197,453	369,302	220,662	111,098	898,515	223,901
តម្លៃយោង							
នាថ្ងៃទី 31 ធ្នូ 2025	721,957	299,845	2,628	7,373	4,875	1,040,032	259,166

បឋម ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយមវេន្តធនបង្អែក 31 ខែ ធ្នូ ឆ្នាំ 2025**

8. ទ្រព្យ និងបរិក្ខារ (តម្លៃដើម)

ថ្ងៃដើម	ដី កាន់កាប់	អគារ កាន់កាប់	យានយន្ត កាន់កាប់	គ្រឿងបរិក្ខារ កាន់កាប់	គ្រឿងបរិក្ខារនិង បរិក្ខារកុំព្យូទ័រ កាន់កាប់	សរុប	
						កាន់កាប់	ដុល្លារអាមេរិក
នាថ្ងៃទី 1 មករា 2024	703,826	538,327	377,694	221,410	108,513	1,949,770	477,300
ទិញបន្ថែម	-	-	-	9,883	1,953	11,836	2,907
លុបចោល	(10,700)	(44,616)	-	-	-	(55,316)	(13,588)
ការកែតម្រូវផ្សេងៗ	(1,091)	(956)	(5,511)	(3,227)	(1,564)	(12,350)	(3,034)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	6,958
នាថ្ងៃទី 31 ធ្នូ 2024	692,035	492,754	372,184	228,066	108,902	1,893,941	470,544
រំលស់បង្ក							
នាថ្ងៃទី 1 មករា 2024	-	191,951	313,663	205,474	106,745	817,833	200,204
ទាយដូនកាន់កាប់កិច្ចការបរិច្ចេក	-	26,879	44,894	12,339	822	84,934	20,863
លុបចោល	-	(44,270)	-	-	-	(44,270)	(10,875)
ការកែតម្រូវផ្សេងៗ	-	(2,556)	(5,164)	(3,173)	(1,578)	(12,471)	(3,063)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	3,064
នាថ្ងៃទី 31 ធ្នូ 2024	-	172,003	353,393	214,640	105,989	846,026	210,193
តម្លៃយោង							
នាថ្ងៃទី 31 ធ្នូ 2024	692,035	320,751	18,790	13,426	2,913	1,047,916	260,352

បច្ចេកទេស ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

9. ទ្រព្យសកម្មផ្សេងៗ

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយបង់មុន	12,039	3,000	12,075	3,000
ផ្សេងៗ	31,799	7,924	71,525	17,770
	<u>43,838</u>	<u>10,924</u>	<u>83,600</u>	<u>20,770</u>

10. ប្រាក់បញ្ញើរបស់អតិថិជន

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើរបស់ SMEs:				
គណនីអសកម្ម	435,832	108,605	645,061	160,264
ប្រាក់បញ្ញើកាតព្វកិច្ច	59,983	14,947	262,000	65,093
ប្រាក់បញ្ញើតាមកិច្ចសន្យា	-	-	1,092	271
	<u>495,815</u>	<u>123,552</u>	<u>908,153</u>	<u>225,628</u>

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានយោងពីការិយបរិច្ឆេទមុន។ ពុំមានប្រាក់បញ្ញើបន្ថែមរបស់អតិថិជនត្រូវបានប្រមូលចាប់តាំងពីឆ្នាំ2019។ ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម ៖

	2025		2024	
(ក) វិភាគតាមប្រភេទរូបិយប័ណ្ណ៖	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដុល្លារអាមេរិក	378,058	94,208	722,448	179,490
ប្រាក់បាត	117,757	29,344	185,705	46,138
	<u>495,815</u>	<u>123,552</u>	<u>908,153</u>	<u>225,628</u>
(ខ) វិភាគតាមសាខា ៖				
សាខាខេត្តបាត់ដំបង	132,980	33,137	405,139	100,656
សាខាខេត្តបន្ទាយមានជ័យ	232,300	57,887	185,656	46,126
សាខាបវេល	130,535	32,528	317,358	78,846
	<u>495,815</u>	<u>123,552</u>	<u>908,153</u>	<u>225,628</u>

បទ: ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

10. ប្រាក់បញ្ញើរបស់អតិថិជន (តព៌ទំព័រមុន)

(គ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ ៖	2025	2024
	% p.a.	% p.a.
ប្រាក់បញ្ញើរបស់ SMEs		
ប្រាក់បញ្ញើតាមកិច្ចសន្យា	5% - 10.50%	5% - 10.50%
ប្រាក់បញ្ញើកាតព្វកិច្ច	6%	6%
ប្រាក់បញ្ញើស្ម័គ្រចិត្ត	3%	3%

11. បំណុលផ្សេងៗ

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
បំណុលសោធននិវត្តន៍ និងអត្ថប្រយោជន៍	510,831	127,294	446,887	111,028
បំណុលលើការឈប់សម្រាកប្រចាំឆ្នាំ	172,145	42,897	161,581	40,144
ចំណាយបង្គរ	104,611	26,068	99,874	24,813
បំណុលពន្ធផ្សេងៗ	18,546	4,621	18,991	4,718
បំណុលផ្សេងៗ	109,329	27,244	151,092	37,539
	<u>915,462</u>	<u>228,124</u>	<u>878,425</u>	<u>218,242</u>

12. កម្ចី

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
មូលនិធិកម្ចីខ្នាតតូច អង្គការ យើងអន្តរជាតិ				
នៅចក្រភពអង្គេស	2,632,099	655,893	3,726,131	925,747
Impulso	55,653	13,868	37,878	9,411
ឯកត្តជន	4,815,210	1,199,903	4,265,000	1,059,626
KIVA	664,469	165,579	69,188	17,190
	<u>8,167,431</u>	<u>2,035,243</u>	<u>8,098,197</u>	<u>2,011,974</u>

បទ: ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

12. កម្ចី (តពិទំព័រមុន)

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(ក) វិភាគតាមកាលកំណត់សង ៖				
លើសពីបីខែ ដល់មួយឆ្នាំ	960,000	239,223	885,500	220,000
លើសពីមួយឆ្នាំ ដល់ប្រាំឆ្នាំ	7,207,431	1,796,020	7,212,697	1,791,974
	<u>8,167,431</u>	<u>2,035,243</u>	<u>8,098,197</u>	<u>2,011,974</u>
(ខ) វិភាគតាមប្រភេទរូបិយប័ណ្ណ៖				
ប្រាក់រៀល	120,000	29,903	240,000	59,627
ដុល្លារអាមេរិក	8,047,431	2,005,340	7,858,197	1,952,347
	<u>8,167,431</u>	<u>2,035,243</u>	<u>8,098,197</u>	<u>2,011,974</u>
(គ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ ៖			2025	2024
			% p.a.	% p.a.
ប្រាក់រៀល			9%	9%
ដុល្លារអាមេរិក			0% - 9%	0% - 9%

13. ដើមទុនគម្រោង SEAD

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដើមទុនគម្រោង SEAD ស្ថិតនៅក្រោមមូលនិធិ សហភាពឥណទានប្រទេសអូស្ត្រាលី (CUFA)	83,365	20,841	83,365	20,841
ដើមទុនគម្រោង SEAD ស្ថិតនៅក្រោមមូលនិធិ AusAID	866,456	216,614	866,456	216,614
	<u>949,821</u>	<u>237,455</u>	<u>949,821</u>	<u>237,455</u>

មើលកំណត់សម្គាល់លេខ 1 សម្រាប់ព័ត៌មានលម្អិត។

បច្ចេកទេស ហិរញ្ញវត្ថុ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

14. ដើមទុន

	2025		2024	
	ពាន់រៀល ដុល្លារអាមេរិក		ពាន់រៀល ដុល្លារអាមេរិក	
ចេញផ្សាយ និងបានបង់គ្រប់ចំនួន	9,741,600	2,435,400	9,741,600	2,435,400

នាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025 ដើមទុនលក្ខន្តិកៈរបស់ក្រុមហ៊ុនមានចំនួន 48,708 ភាគហ៊ុន ក្នុងមួយហ៊ុនមានតម្លៃ 200,000 រៀល។ រាល់ភាគហ៊ុនត្រូវបានទូទាត់រួចដែលមានសមាសភាពរបស់ភាគទុនិក របស់ក្រុមហ៊ុនមានដូចខាងក្រោម ៖

	2025		2024	
	ភាគរយនៃ ភាគហ៊ុនកាន់ កាប់	ចំនួនភាគហ៊ុន តម្លៃ 200,000 រៀល ក្នុងមួយហ៊ុន	ភាគរយនៃ ភាគហ៊ុនកាន់ កាប់	ចំនួនភាគហ៊ុន តម្លៃ 200,000 រៀល ក្នុងមួយហ៊ុន
សមាគមភាគហ៊ុនបុគ្គលិក ដែលតំណាង				
ដោយលោក លី ចាន់ទី	97.78%	47,622	97.78%	47,622
លោក មាស ធន	0.82%	400	0.82%	400
អ្នកស្រី ដៃគូ នី	0.41%	200	0.41%	200
អ្នកស្រី ជា ចាន់ជា	0.44%	216	0.44%	216
លោក វ៉េន ផល្លី	0.14%	70	0.14%	70
លោក លី ចាន់ទី	0.41%	200	0.41%	200
	100%	48,708	100%	48,708

15. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ គឺបង្ហាញពីភាពខុសគ្នារវាង សំវិធានធនលើឱនភាពតម្លៃដើមដែលបាត់បង់ ត្រូវបានគណនាដោយអនុលោមទៅតាម CIFRS for SMEs និង សំវិធានធនតាមច្បាប់បង្ករ ដែលត្រូវបានគណនាដោយអនុលោមទៅតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ ភាពខុសគ្នា ត្រូវបានគេកត់ត្រាជាទុនបម្រុងតាមបទប្បញ្ញត្តិ នៅពេលដែលសំវិធានធនតាមច្បាប់បង្ករ គឺធំជាងសំវិធានធនលើឱនភាពតម្លៃដើម ដែលត្រូវបានគណនាដោយអនុលោមទៅតាម CIFRS for SMEs។ ទុនបម្រុងនេះត្រូវបានផ្ទេរទៅកាន់លទ្ធផលបង្ករ។

បទ: ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

15. ទុនបម្រុងតាមបទប្បញ្ញត្តិ (តពិទំព័រមុន)

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
នាថ្ងៃទី 1 មករា	1,323,854	328,908	885,565	216,786
ការផ្ទេរ	13,170	3,283	438,288	107,661
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	982	-	4,461
នាថ្ងៃទី 31 ធ្នូ	1,337,024	333,173	1,323,853	328,908

ការផ្ទេរពី លទ្ធផលបង្ក ទៅទុនបម្រុងតាមបទប្បញ្ញត្តិ ចំពោះឱនភាពតម្លៃដើមក្នុងការិយបរិច្ឆេទនេះមានដូចខាងក្រោម។

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការថយចុះតម្លៃសំវិធានធនតាមច្បាប់បង្កតាម បទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា				
- សមតុល្យនៅធនាគារ	16,317	4,066	18,680	4,641
- ឥណទានចំពោះអតិថិជន	1,812,142	451,568	1,768,133	439,288
	1,828,459	455,634	1,786,813	443,929
ការខាតបង់ពីការថយចុះតម្លៃ នៃទ្រព្យសកម្ម ហិរញ្ញវត្ថុតាម CIFRS for SMEs	491,435	122,461	462,959	115,021
	1,337,024	333,173	1,323,854	328,908

16. ចំណូលពីការប្រាក់

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលការប្រាក់គឺបានមកពី៖				
ឥណទានចំពោះអតិថិជន	4,821,513	1,202,073	4,614,465	1,133,497
សមតុល្យនៅធនាគារ	4,123	1,027	3,995	981
	4,825,636	1,203,100	4,618,460	1,134,478

បទ: ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ករិយបរិច្ឆេទបំប៉នថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

17. ចំណាយលើការប្រាក់

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
កម្ចី	473,530	118,058	368,027	90,402
ប្រាក់បញ្ញើរបស់អតិថិជន	5,562	1,387	18,663	4,584
	479,092	119,445	386,690	94,986

18. ចំណូលពីប្រតិបត្តិការផ្សេងៗ

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលផ្សេងៗ	487,355	121,505	76,493	18,790
ចំណូលការសងវិញនៃកម្ចី	300,709	74,971	93,529	22,974
	788,064	196,476	170,022	41,764

19. សោហ៊ុយបុគ្គលិក

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បៀវត្ស	2,888,109	720,047	2,893,895	710,856
ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍	251,612	62,730	147,742	36,291
ចំណាយលើការថែរក្សាសុខភាព	101,870	25,398	103,537	25,433
ចំណាយលើការឈប់សម្រាកប្រចាំឆ្នាំ	12,812	3,194	11,186	2,748
	3,254,403	811,369	3,156,360	775,328

បទ: ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទបំប្លែងទី 31 ខែ ធ្នូ ឆ្នាំ 2025**

20. ចំណាយលើប្រតិបត្តិការផ្សេងៗ

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយលើការជួលការិយាល័យ	211,475	52,724	217,449	53,414
សោហ៊ុយវិជ្ជាជីវៈ	150,400	37,497	119,061	29,246
សោហ៊ុយលើការបណ្តុះបណ្តាល	59,673	14,877	82,522	20,271
ចំណាយសម្ភារៈការិយាល័យ	59,593	14,857	58,665	14,410
ធានារ៉ាប់រង	48,480	12,087	48,136	11,824
សោហ៊ុយទឹកភ្លើង	47,352	11,806	51,489	12,648
ចំណាយថ្លៃសាំង	32,442	8,088	40,052	9,838
ចំណាយលើការធ្វើដំណើរ	30,675	7,648	30,426	7,474
ចំណាយលើសេវាសង្គម	16,535	4,122	10,366	2,546
ចំណាយលើការការពារឥណទាន និងអាយុជីវិត	15,098	3,764	18,682	4,589
ចំណាយផ្សេងៗលើកម្ចី	30,485	7,600	2,616	643
ចំណាយលើការជួសជុល និងថែទាំ	22,905	5,711	17,823	4,378
សោហ៊ុយលើការទំនាក់ទំនង	15,012	3,743	14,511	3,564
សោហ៊ុយលើអាជ្ញាប័ណ្ណ	12,000	2,992	12,343	3,032
ចំណាយលើការបង់ពន្ធកាត់ទុក	2,194	547	5,453	1,339
ចំណាយលើវិវាទ	3,904	973	496	122
សោហ៊ុយសមាជិកភាព	7,824	1,951	7,944	1,951
ខាតលើការប្តូរប្រាក់	-	-	148,138	36,389
ចំណាយផ្សេងៗ	371,624	92,651	50,365	12,373
	<u>1,137,671</u>	<u>283,638</u>	<u>936,537</u>	<u>230,051</u>

21. ពន្ធលើប្រាក់ចំណូល

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ពន្ធចរន្ត	47,271	11,785	43,413	10,664
ពន្ធពន្យារ	53,639	13,373	29,350	7,209
	<u>100,910</u>	<u>25,158</u>	<u>72,763</u>	<u>17,873</u>

បទដ្ឋានយុទ្ធសាស្ត្រ ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបឋមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

21. ពន្ធលើប្រាក់ចំណូល (តពិទ្ធិព័រមុន)

ក. ការរៀងថ្នាក់ពន្ធលើប្រាក់ចំណូល

ក្នុងក្របខ័ណ្ឌនៃច្បាប់សារពើពន្ធ ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលក្នុងអត្រា 20% នៃលទ្ធផលជាប់ពន្ធលើប្រាក់ចំណូល ឬបង់ពន្ធអប្បបរមាក្នុងអត្រា 1% នៃផលរបស់រូប ដោយយកចំនួនប្រាក់ដែលធំជាងគេ ។

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លទ្ធផលចំណេញ/(ខាត) មុនបង់ពន្ធ	245,619	61,236	(91,255)	(22,416)
ពន្ធលើប្រាក់ចំណូលក្នុងអត្រា 20%	49,124	12,247	(18,251)	(4,483)
ខ្ទង់ចំណាយមិនអាចកាត់កងបានតាមច្បាប់សារពើពន្ធ	1,243,345	309,984	1,994,639	489,963
ខ្ទង់ចំណាយអាចកាត់កងបានតាមច្បាប់សារពើពន្ធ	(1,292,469)	(322,231)	(2,012,882)	(494,444)
ប្រាក់ខាតពន្ធមិនទាន់ទទួលស្គាល់	-	-	36,494	8,964
ពន្ធលើប្រាក់ចំណូល	-	-	-	-
ពន្ធអប្បបរមាក្នុងអត្រា 1%	47,271	11,785	43,413	10,664
ចំណាយពន្ធលើប្រាក់ចំណូល	47,271	11,785	43,413	10,664
ពន្ធពន្យារដែលទទួលស្គាល់	53,639	13,373	29,350	7,209
ចំណាយពន្ធលើប្រាក់ចំណូល	100,910	25,158	72,763	17,873

ខ. បំណុលពន្ធពន្យារ

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យដើមការិយបរិច្ឆេទ	3,912	972	5,749	1,407
ទាយជួនក្នុងការិយបរិច្ឆេទ	47,271	11,785	43,413	10,664
ចំណាយបង់ពន្ធក្នុងការិយបរិច្ឆេទ	(45,353)	(11,307)	(45,250)	(11,115)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	3	-	16
សមតុល្យចុងការិយបរិច្ឆេទ	5,830	1,453	3,912	972

បច្ចេកទេស ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

21. ពន្ធលើប្រាក់ចំណូល (តពិទំព័រមុន)

គ. ពន្ធពន្យារ

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្មពន្ធពន្យារ	180,418	44,958	243,781	60,567
បំណុលពន្ធពន្យារ	(140,469)	(35,003)	(150,192)	(37,315)
ទ្រព្យសកម្មពន្ធពន្យារ (បំណុល) - សុទ្ធ	39,949	9,955	93,589	23,252

(i) ចលនាលើពន្ធពន្យារមានដូចខាងក្រោម៖

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
បំណុលពន្ធពន្យារ				
សំវិធានធនសម្រាប់ទ្រព្យហិរញ្ញវត្ថុ	(140,469)	(35,004)	(150,192)	(37,315)
ទ្រព្យសកម្មពន្ធពន្យារ				
រំលស់លើ ទ្រព្យ និងបរិក្ខារ	2,616	652	4,303	1,069
បំណុលសោធននិវត្តន៍ និងបំណុល លើការឈប់សម្រាកប្រចាំឆ្នាំ	136,595	34,038	121,694	30,234
ខាតពីការប្តូររូបិយប័ណ្ណ	(49,744)	(12,396)	32,257	8,014
ចំណូលបង់មុន	90,951	22,665	85,527	21,250
ទ្រព្យសកម្មពន្ធពន្យារ (បំណុល) - សុទ្ធ	39,949	9,955	93,589	23,252

(ii) ទ្រព្យសកម្មពន្ធពន្យារត្រូវបានកំណត់ដូចខាងក្រោម៖

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
នៅថ្ងៃទី1 ខែមករា	93,589	23,252	122,940	30,095
ពន្ធពន្យារទទួលស្គាល់ក្នុងឆ្នាំ	(53,639)	(13,373)	(29,350)	(7,209)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	76	-	366
នៅថ្ងៃទី31 ខែធ្នូ	39,949	9,955	93,589	23,252

បច្ចេកទេស ហិរញ្ញវត្ថុ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

22. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ 4)	96,252	23,985	115,883	28,791
សមតុល្យជាមួយធនាគារជាតិ (មិនរាប់បញ្ចូលប្រាក់ តម្កល់ដើមទុន) (កំណត់សម្គាល់ 5)	240	60	320	79
សមតុល្យជាមួយធនាគារផ្សេង (កំណត់សម្គាល់ 6)	1,631,799	406,628	1,867,927	464,081
	<u>1,728,291</u>	<u>430,673</u>	<u>1,984,130</u>	<u>492,951</u>

23. ការបង្ហាញអំពីភាគីពាក់ព័ន្ធ

ក្រុមហ៊ុនមានសមតុល្យ និងប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធភាគី នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដូចខាងក្រោម៖

សម្ព័ន្ធភាគី៖	ទំនាក់ទំនង	2025		2024	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លោក មាស ធន	ម្ចាស់ភាគហ៊ុន				
កម្ចី		280,910	70,000	241,500	60,000
ចំណាយការប្រាក់		21,058	5,250	20,355	5,000
		<u>301,968</u>	<u>75,250</u>	<u>261,855</u>	<u>65,000</u>
លោក ព្រំ ម៉ារី	អភិបាល				
កម្ចី		280,910	70,000	523,250	130,000
ចំណាយការប្រាក់		19,542	4,872	40,089	9,848
		<u>300,452</u>	<u>74,872</u>	<u>563,339</u>	<u>139,848</u>
ប្រាក់ឈ្នួលថ្នាក់ដឹកនាំ					
បៀវត្សនិងអត្ថប្រយោជន៍ផ្សេងៗ		<u>525,728</u>	<u>131,072</u>	<u>520,734</u>	<u>127,912</u>

24. កិច្ចសន្យា

ក្រុមហ៊ុនមានជាប់កិច្ចសន្យាជួលទីស្នាក់ការកណ្តាលព្រមទាំងការិយាល័យសាខាមានដូចខាងក្រោម៖

	2025		2024	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
តិចជាងមួយឆ្នាំ	183,661	45,767	163,534	40,630
លើសពីមួយឆ្នាំតែតិចជាងប្រាំឆ្នាំ	413,141	102,951	226,760	56,338
	<u>596,802</u>	<u>148,718</u>	<u>390,294</u>	<u>96,968</u>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025**

25. យថាភាពផ្នែកពន្ធដារ

ពន្ធដារគឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ។ ការអនុវត្តច្បាប់ពន្ធដារ និងបទប្បញ្ញត្តិ លើប្រតិបត្តិការជាច្រើនប្រភេទ គឺងាយនឹងមានការបកស្រាយផ្សេងៗគ្នា នៅពេលពិនិត្យដោយអាជ្ញាធរពន្ធដារទាំងនេះ។ ទាំងនេះអាចបណ្តាលឱ្យមានពន្ធបន្ថែម ការទាមទារពន្ធឡើងវិញ និងការពិន័យផ្សេងទៀត។

គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានកត់ត្រាយ៉ាងគ្រប់គ្រាន់នូវបំណុលពន្ធ ដោយផ្អែកលើការបកស្រាយនៃច្បាប់ពន្ធដារ។ ប្រសិនបើការកំណត់ជាក់លាក់មួយត្រូវបានជំទាស់ដោយអាជ្ញាធរពន្ធដារ ក្រុមហ៊ុនអាចត្រូវបានវាយតម្លៃលើពន្ធបន្ថែម ការផាកពិន័យ និងការប្រាក់ ដែលផលប៉ះពាល់របស់វាអាចមានជាសារវន្ត។ ឆ្នាំសារពើពន្ធនៅតែបើកចំហដើម្បីពិនិត្យដោយ អាជ្ញាធរពន្ធដារ សម្រាប់រយៈពេលបីឆ្នាំ ជាមួយនឹងការបន្ថែមដែលអាចមានរហូតដល់ដប់ឆ្នាំ។

26. ព្រឹត្តិការណ៍បន្ទាប់ពីបញ្ចប់រយៈពេលរាយការណ៍

ក្រុមហ៊ុនបានវាយតម្លៃព្រឹត្តិការណ៍បន្ទាប់ពីបញ្ចប់រយៈពេលរាយការណ៍ រហូតដល់កាលបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបោះផ្សាយ ។ ក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថាគ្មានព្រឹត្តិការណ៍សំខាន់ណាមួយគួរត្រូវបានរាយការណ៍នោះទេ។

